



ធនាគារជាតិនៃកម្ពុជា
ប្រាក់រៀល, ស្ថិរភាព, អភិវឌ្ឍន៍.

ព្រឹត្តិបត្រប្រចាំត្រីមាស

ត្រីមាសទី៤ ឆ្នាំ២០២៤



ចេញផ្សាយតាមប្រកាសលេខ
ធ៦-០១១-១២៣ ប្រ.ក
ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១

លេខ ៨១

អារម្ភកថា



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ប្រយមិត្តអ្នកអានជាទីមេត្រី!

សេដ្ឋកិច្ចពិភពលោករក្សាបានកំណើនក្នុងអត្រាប្រហាក់ប្រហែលនឹងឆ្នាំមុន ទោះបីជាប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤ ត្រូវបានប៉ាន់ស្មានថាសម្រេចបានអត្រា ៣,២% ដែលក្នុងនោះសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍កើនឡើង ១,៧% និងសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍កើនឡើង ៤,២% ហើយសេដ្ឋកិច្ចតំបន់អាស៊ានកើនឡើង ៤,៦%។ អតិផរណាពិភពលោកបានថយចុះពី ៦,៧% នៅឆ្នាំ២០២៣ មក ៥,៧% ដែលបើកលទ្ធភាពឱ្យធនាគារកណ្តាលភាគច្រើនចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់គោលជាបណ្តើរៗ។

សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើនរឹងមាំក្នុងអត្រា ៦% នៅឆ្នាំ២០២៤ ធៀបនឹង ៥% នៅឆ្នាំ២០២៣ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃវិស័យកម្មន្តសាល កាត់ដេរ ការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ និងវឌ្ឍនភាពល្អនៃវិស័យកសិកម្ម ដោយផលិតកម្មស្រូវ កៅស៊ូ និងផលជល បានកើនឡើង។ អត្រាអតិផរណាមានកម្រិតត្រឹម ០,៨% ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ការថមថយកំណើនថ្លៃម្ហូបអាហារ និងកម្រិតទាបនៃអតិផរណាស្នូល។ ស្ថិរភាពថ្លៃនេះក៏ត្រូវបានរួមចំណែកយ៉ាងសំខាន់ផងដែរដោយការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ដែលមានកម្រិតជាមធ្យម ៤.០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយប្រាក់រៀលបានឡើងថ្លៃ ០,៩% (៤.១១០ រៀល នៅឆ្នាំ២០២៣)។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបានកើនឡើង ១២,៦% ដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង

ប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដែលជាកម្រិតមួយខ្ពស់ជាងកម្រិត អប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ប្រព័ន្ធធនាគារបន្តរក្សាបានវឌ្ឍនភាព និងមានស្ថិរភាព ដែលបានរួមចំណែកគាំទ្រការងើបឡើង នៃសេដ្ឋកិច្ច និងជំនឿទុកចិត្តរបស់សាធារណជន ខណៈទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧% (ដល់ ៣៦៩,៥ ទ្រីលានរៀល) និងប្រាក់បញ្ញើបានកើនឡើង ១៦,៣% (ដល់ ២៣០,៩ ទ្រីលាន រៀល)។ ជាមួយគ្នានេះ ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយនិងតម្លៃធំ ត្រូវបានធ្វើ ទំនើបកម្មជាលំដាប់ ដែលគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចនៅតាមតំបន់នានាទូទាំងប្រទេស។

ប្រិយមិត្តអ្នកអានជាទីមេត្រី!

ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមផ្សព្វផ្សាយព្រឹត្តិបត្រប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដោយរួមបញ្ចូលនូវព័ត៌មានសំខាន់ៗ ដូចជា៖ i/-ស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធនាគារ ii/-បទប្បញ្ញត្តិ ថ្មីៗ និង iii/-សេចក្តីប្រកាសព័ត៌មាន។ល។ ខ្ញុំសង្ឃឹមថា ព្រឹត្តិបត្រដែលប្រិយមិត្តអ្នកអានទាំងអស់ មាននៅក្នុងដៃនាពេលនេះនឹងរួមចំណែកបង្កើតចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ការស្វែងយល់ពីគោលនយោបាយ និងសកម្មភាពការងារថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រី-បុគ្គលិកធនាគារជាតិ នៃកម្ពុជា ដែលបាននិងកំពុងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងក្រសួង- ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបាន រួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ឱ្យរីកចម្រើនឡើងជាលំដាប់ និងបោះជំហានទៅមុខយ៉ាង ស្វាហាប់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាបន្ន។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រិយមិត្តអ្នកអាន ទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

មាតិកា

អារម្ភកថា..... i-ii

* ផ្នែកទី១: រូបថត និងសុន្ទរកថារបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា

១.១. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមយូអរកូត (QR Code) រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International.....	១
១.២. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាតងទេសចរជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard.....	៤
១.៣. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ក្នុងសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសជួញដូររូបិយប័ណ្ណ និងសម្បត្តិបេតិកភណ្ឌ”	៧
១.៤. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាផ្ទៀងផ្ទាត់អចលនទ្រព្យសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុលើគេហទំព័ររបស់ក្រុមហ៊ុនក្រេឌីត ហ្ស៊ូរ៉ូ (ខេមបូឌា) ខូ អិលធីឌី	១០
១.៥. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងកម្មវិធី “លៀងសាយភាជនធនាគារកម្ពុជាឆ្នាំ២០២៤”.....	១៥
១.៦. សុន្ទរកថាស្វាគមន៍ លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេរាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ.....	២០
១.៧. មតិសំណេះសំណាល លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពុទ្ធិកសិក្សាព្រះរាជបូជ័យ	២៤

* ផ្នែកទី២: សេចក្តីប្រកាសព័ត៌មាន

២.១. ដំណឹងមរណភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា.....	២៨
២.២. ប្រកាស ស្តីពី លក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០.០០០ រៀល	២៩

*** ផ្នែកទី៣: សកម្មភាពថ្នាក់ដឹកនាំ**

៣.១. កម្រងរូបថតឥស្សរជនជាន់ខ្ពស់ក្នុងពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ	៣១
៣.២. លោកជំទាវបណ្ឌិត ជា សិរី អមដំណើរសម្តេចមហាបវរវេជ្ជបតី ហ៊ុន ម៉ាណែត ចូលក្រាប ថ្វាយបង្គំគាល់ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ.....	៣៣
៣.៣. លោកជំទាវបណ្ឌិត ជា សិរី បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលី.....	៣៥
៣.៤. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម	៣៧
៣.៥. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមថែករំលែកទស្សនាទានក្នុងកិច្ចពិភាក្សាស្តីពី “អន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនាគារ” ក្នុងវេទិកានិយ័តករហិរញ្ញវត្ថុកម្រិតខ្ពស់ប្រចាំ តំបន់អាស៊ី	៣៩
៣.៦. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាវគ្គិនក្នុងកិច្ចពិភាក្សានៃវេទិកានិយ័តកម្មសកល ឆ្នាំ២០២៤ (Global Regulatory Forum 2024)	៤០
៣.៧. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាវគ្គិនក្នុងកិច្ចពិភាក្សានៅក្នុង ព្រឹត្តិការណ៍ G20 (G20 Event).....	៤១
៣.៨. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាវគ្គិនក្នុងកិច្ចពិភាក្សានៃពិព័រណ៍បច្ចេកវិទ្យា ហិរញ្ញវត្ថុសិង្ហបុរី (Singapore Fintech Festival)	៤២
៣.៩. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាវគ្គិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារ កណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០.....	៤៣
៣.១០. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្ម គន្លឹះស្តីពី អតិថិជន.....	៤៥
៣.១១. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ	៤៦
៣.១២. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈគ្រប់គ្រងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ.....	៤៧

៣.១៣. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈប្រតិភូសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់ សាធារណរដ្ឋកូរ៉េ (KDIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ.....	៤៨
៣.១៤. លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃស្ថានទូតចិនប្រចាំនៅកម្ពុជា.....	៤៩
៣.១៥. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជួបប្រជុំជាមួយលោក Jo Scheuer តំណាងអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា.....	៥០
៣.១៦. លោកជំទាវបណ្ឌិត ជា សិរី ទទួលជួបសំណេះសំណាលជាមួយបេក្ខនារីនៃវេទិកាប្រកួតប្រជែង សមត្ថភាពស្ត្រីលើវិស័យច្បាប់ រដូវកាលទី២.....	៥១
៣.១៧. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ	៥២
៣.១៨. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃ ទិវាបុណ្យឯករាជ្យជាតិ.....	៥៣
៣.១៩. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្តោចដាក់ឱ្យប្រើប្រាស់ ជាផ្លូវការសាលាមត្តេយ្យសហគមន៍ “រក្សាកុមារ”	៥៤
៣.២០. ឯកឧត្តម ស៊ុំ សន្និសិទ្ធ អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤.....	៥៥
៣.២១. ឯកឧត្តម ស៊ុំ សន្និសិទ្ធ អញ្ជើញជាអធិបតីចូលរួមសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១១ ស្តីពី “ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងផលប៉ះពាល់មកលើកម្ពុជានិងតំបន់”.....	៥៦
៣.២២. ឯកឧត្តម វត្ត សុវណ្ណនរៈ ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលអាស៊ាន+៣ និងកិច្ចប្រជុំពាក់ព័ន្ធ....	៥៧

*** ផ្នែកទី៤: តារាង (តាសាខ្មែរនិងអង់គ្លេស)**

៤.១. តារាងអត្រាប្តូរប្រាក់ប្រចាំខែ.....	៥៨
៤.២. ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ និងបម្រែបម្រួលប្រចាំខែ	៦០
៤.៣. ឥណទានផ្តល់ដោយធនាគារទទួលប្រាក់បញ្ញើតាមប្រភេទជំនួញ និងបម្រែបម្រួលប្រចាំខែ...	៦១

៤.៤.	ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអង្គការមិនមែនរដ្ឋាភិបាល	៦៣
៤.៥.	ការផ្គត់ផ្គង់មូលប្បទានបត្រតាមរយៈសភាផ្គត់ផ្គង់.....	៦៤
៤.៦.	ប្រព័ន្ធធនាគារកម្ពុជា	៦៦

សុន្ទរកថា

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងពិធីដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមយូអេកូត (QR Code)

រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International

Remarks by

H.E. Dr. Chea Serey Governor of the National Bank of Cambodia
at the Official Launching Ceremony of Cross-border QR Code Payment
between Bakong and AliPay Plus

Phnom Penh, 14th October 2024

២២២២*២២២២



លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់
អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវវ៉ែលសេឡង់
នៃក្រុមហ៊ុន Ant International



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

- **Mr. Edward Yue, General Manager of Ant International for Southeast Asia, Australia and New Zealand**

- **Excellencies, Distinguished Guests, Ladies and Gentlemen!**

A Very Good Morning!

Today, I am honored and pleased to participate in this launching ceremony, which institutionalizes an important partnership between the National Bank of Cambodia (NBC) and Ant International. This collaboration represents a significant milestone in the NBC's ongoing efforts to drive digitalization across Cambodia. On behalf of the National Bank of Cambodia, I would like to sincerely appreciate the efforts of the technical working groups from both parties in reaching today's achievement.

Taking this opportunity, I would like to highlight that on 15th November 2023, the National Bank of Cambodia has entered into the Memorandums of Understanding (MoU) with Ant International on “Cross-Border QR Code Payment Cooperation”. This MoU aims to promote efficient and secure cross-border QR code payment transactions between Bakong’s network through KHQR codes and Alipay Plus global QR code acceptance ecosystem.

One of the key priorities of the National Bank of Cambodia has been continuously enhancing and modernizing the cross-border payment within the Asian region and partner countries. To date, we have successfully launched the cross-border payment projects with Thailand, Vietnam, Laos PDR, UPI, South Korea and Malaysia. Furthermore, the NBC has recently introduced Bakong Tourist Apps, aimed at improving payment services in Cambodia and supporting the tourism industry by enabling digital payments for international visitors. Today's event marks another turning point for NBC, as it unveils the new cross-border payment corridor between Cambodia and 9 other countries and regions, including China, Singapore, Malaysia, Philippines, South Korea and more through Bakong and AliPay+.

Following this launching ceremony, users of more than 10 international payment apps who are Alipay+ partners can scan KHQR codes to complete payments in Cambodia. While in the next phase, Cambodian residents will be enabled to use local wallets to optimize the payment experience for cross border mobile payments when traveling to China and other countries that have Alipay+ accepting merchants.

I am confident that this introduction of Cross-border QR Code Payment between Bakong and Alipay+ will elevate financial cooperation by leveraging technology to benefit the customers. In addition, the collaboration will substantially contribute to the promotion of trade activities, tourism, and financial inclusion within Cambodia and the region. Mobile apps like AliPay and other Alipay+ partners have powered countless transactions globally, simplifying the purchasing process and making shopping, dining, and everyday purchases both effortless and secure. This partnership is one of the most impactful developments in supporting the Cambodia’s digitalization journey and helping local merchants capture new opportunities in the evolving landscape.

Ant International, headquartered in Singapore, is a prominent company that offers innovative financial solutions. Its product, AliPay+ (AliPay Plus), is set to facilitate transactions for over 10 international payment partners in Cambodia; including AliPay from China, along with others such as Touch 'n Go from Malaysia, Kakao Pay from South Korea, and OCBC from Singapore. Ant International emphasizes the importance of AliPay+ in

integrating various international payment applications into the Cambodian market, thereby enhancing cross-border payment capabilities. The NBC is excited to leverage AliPay+'s extensive reach and expertise in tech-driven solutions to engage with these global consumers and further promote Cambodia as a premier tourist destination.

It is with great pleasure that I officially announce the launch of Cross-Border QR Code Payments between Bakong and Alipay+, from now on!

I would like to extend my heartfelt wishes for good health, prosperity, and success to all excellencies, distinguished guests, ladies and gentlemen in your future endeavors.

Thank you!



សុន្ទរកថា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាត់ដោយ
ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard

Remarks by
H.E. Dr. Chea Serey Governor of the National Bank of Cambodia
at The Launch of Bakong Tourists App with Mastercard

Phnom Penh, 11th November 2024

២០២៤ * ២០២៤



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Sapan Shah អនុប្រធានដ្ឋាន់ខ្ពស់
ទទួលបន្ទុកផ្នែកដំណោះស្រាយសម្រាប់ការទទួលយក
ប័ណ្ណរបស់ Mastercard

- Mr. Sapan Shah, Mastercard Senior Vice President, Acceptance Products, Asia Pacific
- Datuk Phan Ying Tong, Founder and Chairman of Oriental Bank
- Excellencies, Distinguished Guests, Ladies and Gentlemen!

Today, it is my distinct honor and great pleasure to preside over the launch of the "Bakong Tourists App with Mastercard" This innovative is not just a technological advancement; it represents our commitment to embracing digital transformation in the tourism sector and elevating the experiences of travelers from around the globe to Cambodia.

On this occasion, I would like to extend a warm welcome and express my sincere gratitude to Excellencies, Distinguished Guests, Ladies, and Gentlemen for joining us at today's ceremony.

Excellencies, Oknha, Distinguished Guests, Ladies, and Gentlemen!

As we stand at the intersection of technology and tourism, we recognize that the world is evolving rapidly. Travelers today seek seamless, efficient, and personalized experiences that cater to their unique preferences and needs. Seeing this importance, the National Bank of Cambodia has developed the “Bakong Tourists App,” to enhance payment services within Cambodia and to support the tourism sector by facilitating digital payments for international tourists visiting the country with a wealth of information and services at their fingertips. It unlocks unprecedented opportunities for both travelers and local businesses, fostering a more connected and inclusive travel experience. National Bank of Cambodia announced the soft launch of Bakong Tourists App on August 19, 2024, in Siem Reap, which allow user to top up their Bakong accounts through Bakong business partners.



After the announcement, Mastercard technical team and our technical team work closely to achieve this new milestone. This collaboration empowers users to effortlessly transfer funds from their Mastercard accounts to their Bakong Tourists wallets, thereby streamlining the process of making payments while exploring new destinations. This innovative feature enhances the usability of the app by providing travelers with instant access, enabling them to make purchases, book accommodations, and manage their travel expenses with ease. It also eliminates the need to carry large amounts of cash or engage in time-consuming transactions at currency exchange kiosks or ATMs. Additionally, the app's user-friendly interface and multilingual support simplify the process for users from diverse backgrounds, contributing to a more inclusive and stress-free travel experience.

After this integration, tourists will be able to link their existing Mastercard for pulling balance from their Mastercard to Bakong Tourists wallet to top up their Bakong Tourists accounts rather than to top up through Bakong business partners. In the next step, the app will enable users to link with other existing international payment cards after integration succeed. This initiative aims to reduce the reliance on cash, enabling tourists to make payments by scanning KHQR Code at approximately 3.3 million merchant locations across the country.

Your Excellencies, Distinguished Guests, Ladies and Gentlemen,

I am confident that the launch of the “Bakong Tourists App with Mastercard” will significantly advance innovation and financial technology within the banking and financial services sector. This function will offer traveler the ease of digital payment with safety, efficiency in Cambodia. Furthermore, it aligns with the Royal Government of Cambodia's policies aimed at fostering a digital economy and society.

On behalf of the National Bank of Cambodia and myself, I would like to commend and sincerely appreciate the efforts of the working group and relevant institutions for their dedication and sense of responsibility in fulfilling their duties. I also encourage all banking and financial institutions, along with other card schemes, to actively promote and put more effort on Bakong Tourists App. I hope that tourists will recognize the advantages of the functions in this app for convenient payment option while travelling in Cambodia.

I would also like to extend my heartfelt gratitude to the relevant ministries and institutions for their continuous cooperation and support in advancing the mission of the National Bank of Cambodia.

In conclusion, I wish Excellencies, Distinguished Guests, Ladies, and Gentlemen good health, prosperity, and success in all your endeavors.

It is with great pleasure that I now announce the launch of the “Bakong Tourists App with Mastercard” effective immediately.

Thank you!

សុន្ទរកថា

**លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំងការសម្ពាធប្រាក់ ពាក់ព័ន្ធនឹង
បទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ”**

Remarks by

H.E. Dr. Chea Serey Governor of the National Bank of Cambodia

at the Regional Conference on “The Use of Anti-Money Laundering and Countering
Terrorist Financing in the Investigation of Art and Antiquities Criminality”

Siem Reap, 27th November 2024

២៣២២ ❄ ២០២២

- H.E. Mr. Igor DRIESMANS, Ambassador
of the European Union to the Kingdom
of Cambodia
- Ms. Suzie White, Acting Deputy Executive
Secretary of Asia/Pacific Group on
Money Laundering (APG)
- Mr. David Hotte, Team Leader of
the EU Global Facility



- Excellencies, Distinguished guests, Resource speakers, Ladies and Gentlemen!

A very good morning!

It is an honor for me to join you at the regional conference on “The Use of Anti-Money Laundering and Countering the Financing of Terrorism in the Investigation of Art and Antiquities Criminality”, and warmly welcome you to Siem Reap – an ancient capital of Cambodia and home to the UNESCO World Heritage site of Angkor.

Art and antiques are invaluable symbols of human history and creativity. These invaluable artifacts, however, have also become prime targets for criminal networks. Therefore, this three-day regional conference will serve as an essential platform for participants, such as law enforcement authorities, financial intelligence units and prosecutors, to exchange information and share best practices in combating illicit activities in the art and antiquities market, as well as strengthen collaborations.

In light of this important event, I would like to extend my heartfelt appreciation to the EU Global Facility and the Asia/Pacific Group on Money Laundering (APG) for entrusting Cambodia to host this regional conference.

I also would like to take a moment to share a brief insight into our host city. Siem Reap is a vibrant city offering a blend of historical sites, natural landscapes, and modern

amenities, situated in the northwestern region of Cambodia. The region is renowned for its array of Hindu and Buddhist temples, including Bayon, Ta Prohm, and the iconic Angkor Wat, all parts of the 400-square-kilometer Angkor Archaeological Park designated a UNESCO World Heritage Site in 1992. Beyond its ancient wonders, Siem Reap offers much more than dawn visits to the temples, there are: riverside promenades, local artisan markets, stunning gardens, a booming restaurant and café culture, plus art galleries and a warm welcoming atmosphere. Tourism matters in Cambodia not only because it is one of our main engines for economic growth and employment, but also because its exponential growth was instrumental in significantly curbing the lootings that plagued our temples during the war that tore our country apart. Thanks to the peace and stability that has prevailed in Cambodia for the past three decades, national and international visitors have flocked to Siem Reap – Angkor, keeping looters of cultural goods at bay.



ឯកឧត្តម Igor Driesmans
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា



លោក David HOTTE ប្រធានកម្មវិធីសម្របសម្រួល
សកលនៃសហភាពអឺរ៉ុប (EU Global Facility)

Let me take this opportunity to inform you that in response to the growing number of international tourists visiting Cambodia, the National Bank of Cambodia (NBC) has introduced the Bakong Tourists App, a new digital payment tool created to enhance the visitor experience and offer more than just access to cultural and heritage attractions. This innovative app simplifies digital payments, making it easier for visitors to connect with approximately 3.3 million local businesses nationwide. Earlier this month, the NBC further partnered with Mastercard to expand the app's functionality, allowing foreign tourists to make seamless transactions. Upon arrival in Cambodia, international visitors can easily download the app, top up their Bakong accounts by linking it with their Mastercard issued in their home countries for convenient payments throughout Cambodia.

Excellencies, Distinguished guests, Ladies and Gentlemen,

Besides the conference, I hope that you will find some time in your busy schedule to explore the World Heritage Park and discover the rich culture of Cambodia.

To end my remarks, I would like to express my sincere gratitude to the EU Global Facility and the APG for making this conference possible, and I very much appreciate the hard works of the organizing teams from Cambodia Financial Intelligence Unit (CAFIU) and the NBC Cabinet for facilitating this event. I also wish to thank all guest speakers and participants for dedicating their valuable time to this Conference.

Last but not least, I would like to extend my best wishes to Your Excellencies, distinguished guests, resource speakers, ladies and gentlemen, for good health, good luck, and success in all your endeavors, and hope you have a pleasant stay in Siem Reap.

Thank you!



សន្ទនា

លោកជំនាញបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ផ្ដោតក្នុងពិធីសម្ពោធជាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាផ្ទៀងផ្ទាត់
អចលនទ្រព្យសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
លើគេហទំព័ររបស់ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤



សូមគោរព៖

- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់
- ឯកឧត្តម លោកជំទាវ លោក លោកស្រី
នាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់ជាទី
មេត្រី!



តាងនាមធនាគារជាតិនៃកម្ពុជា នាងខ្ញុំមាន
កិត្តិយសនិងសេចក្ដីសោមនស្សរីករាយដែលបានចូលរួម

ក្នុងពិធីសម្ពោធជាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាផ្ទៀងផ្ទាត់អចលនទ្រព្យ (Property Verification) សម្រាប់
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ លើគេហទំព័ររបស់ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលសហការ
រៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី
និងក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក។ នាងខ្ញុំសូមស្លៀតឱកាសនេះ អបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំ-
ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី និងក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ
រហូតឈានដល់ការដាក់ឱ្យដំណើរការនូវសេវាផ្ទៀងផ្ទាត់អចលនទ្រព្យនៅលើគេហទំព័ររបស់ ក្រុមហ៊ុន
ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាពេលនេះ។

គំនិតផ្ដួចផ្ដើមនេះ គឺជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់តម្លាភាព ការជំរុញបរិយាបន្ន
ហិរញ្ញវត្ថុ និងការធានានូវស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់យើង។ ការរួមបញ្ចូលការផ្ទៀងផ្ទាត់
អចលនទ្រព្យជាមួយនឹងការចែករំលែកព័ត៌មានឥណទាន ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា ការកាត់បន្ថយ
ហានិភ័យនៃការក្លែងបន្លំ ការវាយតម្លៃហិរញ្ញវត្ថុកាន់តែមានសុក្រឹតភាពនិងលឿនជាងមុន ការទទួលបានលក្ខខណ្ឌ

ឥណទានកាន់តែប្រសើរនិងការការពារអតិថិជនពីបំណុលលើសលប់ ជាដើម។ ក្នុងន័យនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹងអាចធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពជាងមុន ខណៈដែលអតិថិជនអាចទទួលបានជម្រើសហិរញ្ញវត្ថុដែលមានតម្លៃសមរម្យជាង មុន។



ឯកឧត្តម សាយ សំអាត
រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ខៀនសេដ្ឋកិច្ចដែលរីកចម្រើនទៅបានដរាបណាប្រព័ន្ធហិរញ្ញវត្ថុមានសុខភាពល្អ ស្របពេលដែលរូបវន្តបុគ្គល និងនីតិបុគ្គលអាចទទួលបានឥណទានសមស្របតាមតម្រូវការ និងចៀសវាងនូវហានិភ័យនៃបំណុលលើសលប់។ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់បានធ្វើឱ្យយើងបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកការសម្រេចបាននូវការចែករំលែកព័ត៌មានផ្នែកអចលនទ្រព្យបន្ថែមលើមុខងារចែករំលែកព័ត៌មានឥណទានដែលមានស្រាប់។

ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាញយករបាយការណ៍អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានមួយក្នុងការវិភាគនិងវាយតម្លៃមុនពេលសម្រេចផ្តល់ឥណទានដល់រូបវន្តបុគ្គល និងនីតិបុគ្គល។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ មិនមែនគ្រាន់តែជាផ្នែកមួយនៃនវានុវត្តផ្នែកបច្ចេកវិទ្យា ឬការផ្តល់សេវាថ្មីជូនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាច្បាប់សម្រាប់ជួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុគ្រប់គ្រងហានិភ័យ និងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវផងដែរ។

នៅក្នុងបរិការណ៍ដែលស្ថានភាពហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាណាពេលបច្ចុប្បន្ននេះ សមត្ថភាពក្នុងការចែករំលែកព័ត៌មានឥណទាននិងអចលនទ្រព្យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព អាចធានាបាននូវភាពត្រឹមត្រូវនៃឥរិយាបថហិរញ្ញវត្ថុរបស់អ្នកខ្លី (Financial Discipline)។ តាមរយៈការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការផ្តល់កម្ចី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងកាន់តែមានទំនុកចិត្តក្នុងការពង្រីកឥណទានដល់បុគ្គល និងអាជីវកម្ម ដែលការណ៍នេះនឹងជំរុញកំណើននៃការវិនិយោគ និងសេដ្ឋកិច្ចជាមូលដ្ឋានផងដែរ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់ជាទីមេត្រី!

នៅកម្ពុជា ដើម្បីទទួលបានកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អ្នកខ្ចីភាគច្រើន ត្រូវដាក់ទ្រព្យធានា ដែលភាគច្រើនជាអចលនទ្រព្យ ដូចជាដី ឬ ផ្ទះ ជាដើម។ ជាទូទៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវឱ្យ អ្នកខ្ចីតម្កល់ប័ណ្ណកម្មសិទ្ធិ តាមរយៈកិច្ចព្រមព្រៀងធ្វើប័ណ្ណដោយស្ម័គ្រចិត្ត រហូតទាល់តែកម្ចីនោះត្រូវបាន ទូទាត់សងចប់សព្វគ្រប់ជាស្ថាពរ ទើបអាចដកប័ណ្ណកម្មសិទ្ធិនោះវិញបាន បើទោះបីជាមានកិច្ចសន្យាបង្កើត ហ៊ីប៉ូតែកក៏ដោយ។ ការអនុវត្តបែបនេះ គឺក្នុងគោលបំណងការពារហានិភ័យនានាដែលអាចកើតមាន។

យោងតាមក្រមរដ្ឋប្បវេណី ហ៊ីប៉ូតែក ជាបឋមតតិយុត្តម្ភយនៃការធានាបំណុល ដែលផ្តល់លទ្ធភាពដល់ កូនបំណុល មិនចាំបាច់ធ្វើការផ្ទេរការកាន់កាប់ទ្រព្យ ដែលជាកម្មវត្ថុនៃការបង្កើតហ៊ីប៉ូតែក ឱ្យទៅម្ចាស់បំណុល ឡើយ។ នេះមានន័យថា កូនបំណុលនៅតែមានសិទ្ធិបន្តការរស់នៅ ឬប្រកបកិច្ចការអាជីវកម្មលើទ្រព្យរបស់ ខ្លួនដដែល រួមទាំងការរក្សាទុកប័ណ្ណកម្មសិទ្ធិ ផងដែរ។ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុតែងតែរក្សាទុកប្លង់ដី ឬផ្ទះ ជាទ្រព្យធានា ដើម្បីចៀសវាងការយកប្លង់ដី ឬផ្ទះនោះ ទៅប្រើប្រាស់ក្នុង គោលដៅផ្សេង ដូចជាការលក់ ឬបញ្ចាំទៅឱ្យភាគីផ្សេងទៀត ជាដើម។



ក្នុងន័យនេះ ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យនៅលើគេហទំព័ររបស់ក្រុមហ៊ុន ក្រេឌីត ឬរ៉ូ (ខេមបូឌា) ខូ អិលធីឌី មានសារៈសំខាន់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានបំណងស្វែងរកព័ត៌មាន អចលនទ្រព្យ អាចទទួលបានរបាយការណ៍បញ្ជាក់ភ្លាមៗ ពីស្ថានភាពអចលនទ្រព្យ អំពីម្ចាស់កម្មសិទ្ធិ ប្រវត្តិជួល អចលនទ្រព្យ និងប្រវត្តិជាប់បន្ទុក តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅឆែក ឬផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ នៅមន្ទីរ ឬក្រសួង ដោយផ្ទាល់ឡើយ។ តាមរយៈការប្រើប្រាស់សេវានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាច ទទួលបានព័ត៌មានលម្អិតរបស់ប័ណ្ណកម្មសិទ្ធិ ម្ចាស់កម្មសិទ្ធិ រយៈពេលនៃការជួលអចលនទ្រព្យ និងព័ត៌មាន បន្ទុកដែលមាន ដូចជា ឈ្មោះគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចី ចំនួនទឹកប្រាក់ដែលខ្ចី និងរយៈពេលនៃការជាប់បន្ទុក។ ជាមួយនឹងព័ត៌មានលម្អិតទាំងនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចដឹងថា អចលនទ្រព្យនោះពិតជាស្ថិតក្រោម កម្មសិទ្ធិរបស់បុគ្គលនោះមែន ហើយស្ថិតក្រោមការជួល ឬជាប់បន្ទុក និងអាចវិនិច្ឆ័យលើកម្រិតហានិភ័យ របស់អតិថិជនមុនពេលផ្តល់ឥណទានដោយយកអចលនទ្រព្យជាទ្រព្យធានា។

ជារួម ក្នុងរយៈពេលជាង ១០ ឆ្នាំនេះ ប្រព័ន្ធចែករំលែកឥណទាននៅកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុមួយដ៏សំខាន់នៅក្នុងប្រព័ន្ធធនាគារ ក្នុងតួនាទីជាថ្នាលសម្រាប់ចែករំលែកព័ត៌មាន រវាងគ្រឹះស្ថានផ្តល់ឥណទានជាសមាជិក ដែលគាំទ្រដល់ការលើកកម្ពស់ការគ្រប់គ្រងហានិភ័យឥណទាន និង តម្លាភាពទីផ្សារឥណទាន តាមរយៈការជំរុញការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាព ខ្ពស់ ព្រមទាំងការប្រកួតប្រជែងដោយស្មើភាព។ ក្រៅពីនេះ ប្រព័ន្ធចែករំលែកឥណទាន ក៏ជាកត្តាយ៉ាងសំខាន់ ក្នុងការជំរុញការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងការធ្វើពិពិធកម្មផលិតផលនិងសេវាហិរញ្ញវត្ថុ ប្រកបដោយ ភាពច្នៃប្រឌិតផងដែរ។



ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីរក្សាបាននូវ ភាពរីកចម្រើន និងភាពរឹងមាំនៃប្រព័ន្ធធនាគារ និងបន្តពង្រឹងវប្បធម៌ប្រកួតប្រជែងប្រកបដោយតម្លាភាព ដើម្បី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងការត្រួតពិនិត្យ និងរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីរក្សាបាននូវស្ថិរភាពនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងកសាង ទំនុកចិត្តពីសាធារណជនលើគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានេះ ធនាគារជាតិនៃ កម្ពុជាសូមលើកទឹកចិត្តគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមផ្តល់ព័ត៌មានឥណទានអតិថិជនទាំងអស់ទៅក្នុង ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក៏ដូចជា ចូលរួមប្រើប្រាស់សេវាចែករំលែកព័ត៌មានឥណទានតាម ការកំណត់នៃបទប្បញ្ញត្តិជាធរមាន និងបន្តផ្សព្វផ្សាយសិទ្ធិរបស់អតិថិជនក្នុងការទទួលបានព័ត៌មានឥណទាន ដើម្បីឱ្យសាធារណជនបានយល់ដឹងពីរបាយការណ៍ឥណទានកាន់តែច្រើនឡើង ព្រមទាំងប្រើប្រាស់នូវសេវា ផ្ទៀងផ្ទាត់អចលនទ្រព្យ ជាដើម។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី នឹងបន្តខិតខំ- ប្រឹងប្រែងពង្រីកប្រតិបត្តិការរបស់ខ្លួន ដើម្បីទាក់ទាញសមាជិកចូលរួមឱ្យបានកាន់តែច្រើនឡើង និងជាអ្នកផ្តល់ សេវាចែករំលែកព័ត៌មានឥណទានដ៏ល្អប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាមួយសមាជិក។

ជាទីបញ្ចប់ ខ្ញុំសូមអបអរសាទរចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី និងក្រុមហ៊ុន ហ្វាន់ហ្គាយ ឯ.ក ក្នុងការសហការដាក់ឱ្យដំណើរការសេវា ផ្ទៀងផ្ទាត់អចលនទ្រព្យនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ខ្ញុំក៏សូមកោតសរសើរចំពោះក្រុមការងារក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល កិច្ចសហប្រតិបត្តិការនេះរហូតទទួលបានលទ្ធផលល្អ នាថ្ងៃនេះ។

ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងភ្ញៀវភិក្ខិយសទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ការកិច្ច និងសូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

សុន្ទរកថា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងកម្មវិធី "លៀងសាយភោជនធនាគារកម្រចាំឆ្នាំ២០២៤"

Remarks by
H.E. Dr. Chea Serey Governor of the National Bank of Cambodia
at the "Banker's Annual Dinner 2024"
Phnom Penh, 13th December 2024

២២២២ ❄ ២២២២

- Mr. Rath Sophoan, Chairman of the Association of Banks in Cambodia
- H.E. Dith Nita, Chairwoman of the Cambodia Microfinance Association
- Excellencies, Neak Oknha, Oknha, Distinguished Guests, Ladies and Gentlemen!



Today, I am delighted to participate in this Banker's Annual Dinner 2024 of the Banking and Financial Community family in Cambodia. This gathering is not only an opportunity for the management of banks and financial institutions to meet and interact to enhance cooperation but also a chance to strengthen bonds of solidarity and collaboration between banks and financial institutions and supervisory authorities. Additionally, it serves as an opportunity to reflect on past achievements, identify new challenges, and set collective objectives to address these issues in order to build a more robust and prosperous banking system.

This year, as in previous years, our banking system has continued to maintain stability, but it faces key challenges such as slow credit growth, rising of non-performing loans, increasing capital costs, and declining profitability for banks and financial institutions. Global economic uncertainty, inflationary pressures, disruptions in supply chains, and geopolitical tensions have also caused fluctuations in the financial markets and have affected market interest rates, which in turn have put pressure on banks and financial institutions in Cambodia as a whole, as well as certain segments of the Cambodian population. At the same time, the rise in shadow banking activities, online scams, and cybercrime poses risks to the banking system, requiring us to increase vigilance, particularly in protecting customers' interests in the banking sector from potential losses.

Despite facing some challenges, the banking sector in Cambodia plays a role as a trusted financial intermediary. This progress is reflected through the trust of the public and investors, both domestic and foreign, in the banking sector, as well as the stability and sustainability of Cambodia's economy, which has been underpinned by peace, political stability, and development under the wise leadership and vision of Samdech Akka Moha Sena Padei Techo Hun Sen in the previous mandate and Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia in this 7th mandate.



លោក វ៉ិច សោភ័ណ
ប្រធានសមាគមធនាគារនៅកម្ពុជា



លោកជំទាវ ឌីត នីតា ប្រធានក្រុមប្រឹក្សាភិបាល
សមាគមប័ក្សបិណ្ឌវត្តកម្ពុជា

The National Bank of Cambodia, as the monetary and supervisory authority of Cambodia's banking sector, will continue to contribute to promoting national economic development in line with the government's economic and financial policies. To achieve this vision, the National Bank of Cambodia will continue to implement and strengthen measures focused on maintaining financial stability by strengthening the resilience of the banking system, and implementing various initiatives, such as: (1) increasing the effectiveness of monetary policy tools, (2) promoting the use of the Riel, (3) strengthening risk-based supervision of banking and financial institutions, (4) enhancing financial inclusion, (5) promoting financial literacy, (6) protecting consumers, (7) modernizing payment systems, (8) organizing measures to protect savings, (9) combating money laundering and financing of terrorism, and (10) continuing building capacity for human resources to align with the growth of the economic and financial sectors. In parallel, the National Bank of Cambodia will continue to preserve and improve the achievements resulting from the efforts and contributions of His Excellency Chea Chanto, former Honorary Governor of the National Bank of Cambodia, in developing and modernizing the banking system to be prosperous and stable as it is today.

Excellencies, Neak Oknha, Oknha, Distinguished Guests, Ladies and Gentlemen!

In the context of Cambodia's economic recovery and to alleviate the burden of customers facing financial difficulties, as well as to help banks and financial institutions maintain sufficient liquidity, the National Bank of Cambodia has introduced new measures for banks and financial institutions including: (1) to allow the continuation of the capital conservation buffer at 1.25% until the end of 2025, (2) to allow the implementation of the reserve requirement rate at 7% until the end of 2025, and (3) to allow loan restructuring for customers facing financial difficulties.

The National Bank of Cambodia encourages banks and financial institutions to cooperate with the National Bank of Cambodia in maintaining financial stability and promoting the sustainable development of the banking system by adhering to prudent regulatory standards. As the banking system remains a crucial pillar supporting national economic growth, we must look forward, adapt and address emerging challenges in order to continue fostering economic growth and preserving public and investor confidence in the banking system. In this regard, I would like to give some recommendations that I believe are essential for banks and financial institutions to achieve great future success:

1. Building and Strengthening Capacity

In a world undergoing unprecedented rapid changes, institutions should strive to strengthen their organizational capacity through the development of human resources, investment in robust infrastructure, and, especially, advancing digital transformation and technological innovation.

2. Embracing Sustainable Finance

Environmental, Social, and Governance (ESG) factors are no longer buzzwords or aspirations, because today, banks and financial institutions play a leading role in promoting financial sustainability. Therefore, I encourage all institutions to provide services and create new products or services that prioritize sustainability, especially those aimed at supporting the green environment, in line with Cambodia's sustainable finance principles.

3. Risk Management and Cybersecurity

With new opportunities comes new risks, especially in the realm of cybersecurity, as operational risk and financial vulnerability become significant concerns for financial institutions. In this regard, I urge banks and financial institutions to enhance their risk management capabilities to prevent and protect against the threat of cyberattacks, fraud, and systemic disruptions that could affect the assets of both the institutions and their customers.

4. Compliance and Transparency

In the past, banks and financial institutions have demonstrated good compliance practices, for which I would like to take this opportunity to commend and highly appreciate their efforts in adhering to the laws and regulations set forth by the National Bank of Cambodia. I encourage all institutions to continue adhering to various compliance principles and ensuring high transparency to strengthen public trust and confidence in the banking system.

5. Strengthening Cooperation and Public Relations

As Cambodia's economy continues to recover amid uncertainties, strengthening cooperation among institutions, and between institutions and authorities is crucial. In this regard, engagement with the public and relevant stakeholders is equally necessary, as good relations enhance transparency and trust in the banking system. Therefore, we must focus on clear interpretations and explanations of policies or measures to customers and the public, particularly in addressing misinformation to prevent instability and social chaos.

6. Consumer Protection

As the banking system continues to develop, new financial products are being created with more conditions and increased complexity. This can cause confusion for customers, which requires institutions to clearly define terms, ensure transparency, and explain these products clearly, with the aim of promoting financial stability, enhancing long-term trust in the banking system, and protecting customers. Responsible lending not only reduces the risks of default and financial difficulties, but also helps maintain a healthy credit market by encouraging borrowers to develop sustainable financial habits. In this regard, I urge institutions to carefully assess the borrowing capacity of customers and provide transparent and fair terms to avoid over-lending or lending beyond customers' repayment capabilities, which could lead to over-indebtedness.

Before concluding, I would like to pay tribute to His Excellency Chea Chanto, our late Honorary Governor and former Governor, who played a pivotal role in the reform and transformation of Cambodia's financial sector. His leadership, vision, and tireless efforts guided the sector from its early stages to becoming the vibrant, modern financial system we have today—one that significantly contributes to the nation's economic growth.

The introduction of the Law on Banking and Financial Institutions in 1999 was a landmark achievement for banks and financial institutions. The decisive actions of **His Excellency Chea Chanto**, our former Governor, including the restructuring of the banking system by raising minimum capital requirements and the difficult decision to close 17 commercial banks, were critical in shaping a stronger and more resilient financial sector.

Furthermore, the establishment of robust supervisory and regulatory functions within the National Bank of Cambodia laid the foundation for the banking system's development into a key pillar of the economy.

His commitment to building human capital within the sector, and by extension, strengthening the nation's human resources, serves as an enduring example of leadership and dedication. His vision of creating a financial system that meets international standards and best practices has left a legacy, one that will be honored by the management and staff of the National Bank of Cambodia, as well as by the broader financial community.

In the video that follows, you will hear personal testimonies about the profound impact of his leadership on the industry. I invite you all to watch and reflect on his remarkable legacy.

In conclusion, I would like to extend my congratulations and high regard for the achievements made by banking and financial institutions in the past. I also would like to express my gratitude to the Association of Banks in Cambodia and the Cambodia Microfinance Association for organizing this wonderful Banker's Annual Dinner 2024, and I would like to extend my best wishes to your Excellencies, Neak Oknha, Oknha, Distinguished Guests, Ladies, and Gentlemen of the four Buddhist blessings: longevity, nobility, health, and strength.

Thank you!



~~~~~\*~~~~~



លោកជំទាវបណ្ឌិត ជា សិរី  
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាទីគោរព
- ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង
- ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាភ្ញៀវកិត្តិយស សាស្ត្រាចារ្យ មន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា និងសិស្សនិស្សិតទាំងអស់ ជាមេត្រី!

ជាបឋម នាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត  
ចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី-បុគ្គលិក  
នៃក្រសួងអប់រំ យុវជន និងកីឡា និងធនាគារជាតិនៃកម្ពុជា ព្រមទាំងសាស្ត្រាចារ្យ និងសិស្សនិស្សិតទាំងអស់  
ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជា  
វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេរាសិកដ្ឋាននៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ

នាពេលនេះ។ វត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ក្នុងថ្ងៃនេះ បានញ៉ាំងឱ្យពិធីសម្ពោធនេះ កាន់តែមានភាពអធិកអធម និងឱឡារិក។

ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារអន្តេរាសិកដ្ឋាននេះ គឺជា សមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស របស់កម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ស្របតាមយុទ្ធសាស្ត្របញ្ចុះកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែល **សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សម្រាប់ស្ថានភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ គាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់ ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងវែង ទាំងនៅក្នុងស្រុក និងនៅបរទេស ការធ្វើឯកទេសកម្មជំនាញ ធនាគារចាប់តាំងពីថ្នាក់បរិញ្ញាបត្ររងដល់បរិញ្ញាបត្ររបស់វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នឹងចូលរួម ជំរុញឱ្យអាទិភាពគន្លឹះទី១ របស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព។ តាមរយៈសមិទ្ធផលនេះ ការកើនឡើង នៃការអប់រំលើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា នឹងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសង្គម ស្របតាមចរន្តអភិវឌ្ឍការរូបនីយកម្មសេដ្ឋកិច្ចទីផ្សារសេរី។

- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាទីគោរព
- ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាទីមេត្រី!

នាងខ្ញុំសូមលើកយកនូវប្រវត្តិ និងការវិវត្តរបស់មណ្ឌលសិក្សាបច្ចេកទេសធនាគារ មកជម្រាបជូន ដោយសង្ខេប។ នៅដើមខែធ្នូ ឆ្នាំ១៩៧៩ ធនាគារជាតិនៃកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ធនាគារជូនមន្ត្រី-បុគ្គលិករបស់ខ្លួន លើកដំបូងក្នុងកម្រិតវគ្គបឋមធនាគារ សម្រាប់រយៈពេល៣ ទៅ ៦ខែ និង វគ្គមធ្យមធនាគារ សម្រាប់រយៈពេល ៩ខែ ទៅ ២ឆ្នាំ ដែលមានទីតាំងនៅអគីតធនាគារខ្មែរសម្រាប់ពាណិជ្ជកម្ម និងអគីតសាលាព្រះកុសមៈ។ បន្ទាប់មកបានប្តូរទៅទីតាំងមួយទៀតនៅទួលគោក ដែលមានឈ្មោះថា សាលា បច្ចេកទេសធនាគារនៃប្រជាជនកម្ពុជា រហូតដល់ឆ្នាំ១៩៩០។ ក្រោយមកនៅឆ្នាំ១៩៩៤ ធនាគារជាតិនៃកម្ពុជា បានបង្កើតមណ្ឌលសិក្សាបច្ចេកទេសធនាគារជាផ្លូវការ ដែលមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយសារសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុមានការរីកចម្រើន ធនាគារជាតិនៃកម្ពុជាបានសម្រេចឱ្យមណ្ឌលសិក្សាទទួលយកនិស្សិតក្រៅប្រព័ន្ធមកធ្វើការបណ្តុះបណ្តាល ថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ រយៈពេល ២ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មី នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំង កម្មវិធីនាពេលនេះ។ ទន្ទឹមនេះ នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះ ត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជា

វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ។ ក្រោម ក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងលើមុខជំនាញគ្រប់គ្រងធនាគារ មុខជំនាញហិរញ្ញវត្ថុ និងមុខជំនាញសេដ្ឋកិច្ច។ ទន្ទឹមនេះ ដោយមើលឃើញពីសារៈសំខាន់នៃការលើកកម្ពស់ជំនាញទន់ (Soft Skill) វិទ្យាស្ថានក៏បានបន្ថែមកម្មវិធី សិក្សាក្រៅប្រព័ន្ធដែលមានដូចជា ដំណើរទស្សនកិច្ចសិក្សា ការទស្សនាភាពយន្តនិងល្ខោន ព្រមទាំងការហ្វឹកហាត់ ក្នុងការសម្តែងល្ខោនដើម្បីអភិវឌ្ឍការនិយាយជាសាធារណៈ (Public Speaking) និងការរៀបចំឱ្យមានក្លឹប អានសៀវភៅ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាពិសេស ដើម្បីឱ្យការសិក្សារបស់សិស្ស-និស្សិតនៃ វិទ្យាស្ថានមានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត វិទ្យាស្ថានក៏បានយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខុមាលភាពផ្លូវចិត្តរបស់សិស្ស-និស្សិត តាមរយៈការផ្តល់នូវការពិគ្រោះចិត្តសាស្ត្រ និងវគ្គសមាធិខ្លីៗ ព្រមទាំងការយកចិត្តទុកដាក់លើសុខុមាលភាពផ្លូវកាយតាមរយៈការរៀបចំកម្មវិធីកីឡាផ្សេងៗ រួមមាន កីឡា តេក្វាន់ដូ កីឡាវាយសី និងកីឡាបាល់ទាត់ជាដើម។

លើសពីនេះទៀត ក្នុងក្របខណ្ឌបណ្តុះបណ្តាលកម្រិតអន្តរជាតិ និស្សិតនៃវិទ្យាស្ថានសិក្សាបច្ចេកទេស ធនាគារក៏ទទួលបានឱកាសក្នុងការចុះឈ្មោះសិក្សាអន្តរជាតិក្នុងកម្មវិធីសិក្សារបស់វិទ្យាស្ថាន Chartered Banker ដែលក្រោយពីបញ្ចប់កម្មវិធីសិក្សានេះក្នុងរយៈពេល២ឆ្នាំ និស្សិតនឹងទទួលបានងារជា “Associated Chartered Bankers”។ ស្របគ្នានេះ វិទ្យាស្ថានក៏បាននិងកំពុងអភិវឌ្ឍប្រព័ន្ធសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព និងមានស្តង់ដាររួមមាន៖ ១/- ការបង្កើតគេហទំព័រផ្លូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System) ដែលអនុញ្ញាតឱ្យនិស្សិតងាយស្រួលក្នុងការស្វែងរក និងទាញយកមេរៀនមកធ្វើ ការស្វ័យសិក្សា ២/- ការរៀបចំបណ្ណាល័យជារូបវន្ត និងអេឡិចត្រូនិក (E-Library) សម្រាប់បម្រើការសិក្សា ស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ ដោយបានបញ្ចូលសៀវភៅផ្សេងៗពាក់ព័ន្ធជាមួយជំនាញធនាគារ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសៀវភៅប្រវត្តិសាស្ត្រនានា និង៣/- ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក KOHA system សម្រាប់ គ្រប់គ្រងសៀវភៅ។

ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែល មកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជាក៏បានសាងសង់អគារ អន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិត ស្នាក់នៅបណ្តោះអាសន្ន។ ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។ គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្តាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើ ជំនាញធនាគារ បានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥រូប ក្នុងនោះនិស្សិតស្រីមាន ចំនួន ១.៩៩៧រូប និងមានសាស្ត្រាចារ្យសរុបចំនួន ៦៥រូប។

- ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាតិគោរព
- ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាទីមេត្រី!

មុននឹងបញ្ចប់ នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានផ្លាស់ប្តូរពេលវេលាដ៏មមាញឹកអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធនេះ។ ទន្ទឹមនេះ នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហការ និង ជំនួយបច្ចេកទេស និងសូមថ្លែងអំណរគុណចំពោះ លោក លោកស្រី ជាសាស្ត្រាចារ្យនៃវិទ្យាស្ថាន និងមន្ត្រី- បុគ្គលិក ធនាគារជាតិនៃកម្ពុជា ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់។ ខ្ញុំសូមលើកទឹកចិត្ត និងជំរុញឱ្យគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានសិក្សា បច្ចេកទេសធនាគារទាំងអស់ បន្តយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្ស និងអង្គភាពរបស់ខ្លួនឱ្យកាន់តែមាន ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ សូម ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ សម្រេចបញ្ជូនទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!



ୱୱୱ \* ଡଢଢଢ

ការកសាងអគារពុទ្ធិកសិក្សា វត្តអារាម គ្រឿងសម្ភារៈប្រើប្រាស់ និងសិក្សាសម្រាប់ជាផ្ទាល់បណ្តុះបណ្តាល ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា និងការបោះពុម្ពសៀវភៅធម៌ ដើម្បីជាធម្មទានដល់វត្តអារាមនានា។ ខ្ញុំព្រះករុណា នាងខ្ញុំ សូមបួងសួង និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់ **ឯកឧត្តម ជា ចាន់តូ** ឱ្យបានដល់ទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។



វត្តរាជបូណ៌ ឬវត្តបូណ៌ ដែលពីបុរាណហៅថា វត្តបូទុមកេសរ ត្រូវបានកសាងឡើងនៅឆ្នាំ១៦៥០ ក្នុងរជ្ជកាលសម្តេចព្រះបាទ នរោត្តម ដែលស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គួររំលឹកផងដែរថា ក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញ និង លុបបំបាត់យ៉ាងសាហាវនិងផ្តាច់ការ ដោយព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ ដើម្បីធ្វើការងារ ពលកម្មដូចប្រជាជនទូទៅ និងជាពិសេស ក្បួនច្បាប់និងគុម្ពីរព្រះពុទ្ធសាសនាជាច្រើន ត្រូវបានកំទេចចោល ប៉ុន្តែក្រោយជ័យជំនះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានជ្រកក្រោមម្លប់សន្តិភាពពេញលេញ ដែលអនុញ្ញាតឱ្យ ប្រជាជនខ្មែរមានសិទ្ធិក្នុងការគោរពបូជាសាសនា ធ្វើបុណ្យទានដោយចិត្តជ្រះថ្លា និងសេរីភាព ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធាន ព្រឹទ្ធសភា និង**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្ន វត្តរាជបូណ៌ មានព្រះគ្រូចៅអធិការចំនួន ១០អង្គ ដោយបច្ចុប្បន្ន មាន **សម្តេចព្រះព្រហ្មរតនមុនី ពិន សែម** ជាព្រះគ្រូចៅអធិការ ដែលសម្តេចបានរៀបចំឱ្យមានសាលាពុទ្ធិក

វិទ្យាល័យ ដែលមានបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បាលីសំស្ក្រឹត ព្រះពុទ្ធសាសនា សីលធម៌ រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា សង្គមវិទ្យា វិទ្យាសាស្ត្រ និងមានសមណសិស្សប្រមាណ ៥០០អង្គ បានធ្វើការសិក្សា ជារៀងរាល់ឆ្នាំ។ សម្តេចបានរៀបចំបង្កើតឱ្យមានស្ថានីយវិទ្យុសម្រាប់ផ្សព្វផ្សាយដល់គ្រប់ទីកន្លែងទាំងវិស័យ ព្រះពុទ្ធសាសនា វប្បធម៌ និងការអប់រំសាសនា សំដៅរក្សានិងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងអភិរក្ស វប្បធម៌ ព្រមទាំងបង្កើតមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈសម្រាប់បង្ហាត់បង្រៀនចំណេះដឹងខាងផ្នែករាំ ផ្នែក ចម្លាក់ក្បាច់និងគំនូរ ផ្នែកភ្លេងបុរាណ មានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ និងភ្លេងប្រពៃណី ដើម្បី រក្សាវប្បធម៌ឱ្យជូរជង់ រស់រវើក និងថ្កុំថ្កើង។ បន្ថែមពីនេះ សម្តេចបានផ្តួចផ្តើមកសាងព្រះវិហារ ឧបដ្ឋាន សាលា កុដិ សាលាបាលី និងសាលាសិល្បៈ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ព្រះគំរូវីរភាព សមិទ្ធផល និងស្មារតីដ៏ឧត្តុង្គឧត្តមទាំងអស់នេះ ជាការរួមចំណែកដ៏ធំធេងរបស់ **សម្តេចព្រះ ព្រហ្មរតនមុនី ពិន សែម** ក្នុងការថែរក្សាតម្លៃព្រះពុទ្ធសាសនា ក៏ដូចជាការរក្សាមរតកវប្បធម៌ជាតិឱ្យរុងរឿង។

- **សម្តេច ព្រះតេជគុណ ព្រះថេរានុត្តេរៈគ្រប់ព្រះអង្គ**
- **ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទទាំងអស់!**

ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណានាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះ **សម្តេច ព្រះព្រហ្មរតនមុនី ពិន សែម** ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ដែលបានផ្តួចផ្តើមព្រះទ័យក្នុងការកសាងអគារ ពុទ្ធិកសិក្សារាជបូណ៌នេះ សម្រាប់ប្រគេនការអប់រំដល់ព្រះសង្ឃជួរ និងទុកជាកេរ្តិ៍ដំណែលព្រះពុទ្ធសាសនាផង។ អគារពុទ្ធិកសិក្សារាជបូណ៌នេះ សាងសង់លើផ្ទៃដីទំហំ ៣៤២ ម៉ែត្រការ៉េដែលមានបណ្តោយ ៣៦ ម៉ែត្រ និង ទទឹង ៩,៥ ម៉ែត្រ និងមានកម្ពស់ ៤ជាន់ រួមទាំងជាន់ផ្ទាល់ដីដែលមានបណ្តោយចំនួន ១ សាលប្រជុំធំចំនួន ១ និងបន្ទប់រដ្ឋបាលចំនួន ១ ហើយបើជាន់ខាងលើជាបន្ទប់សិក្សាសរុបចំនួន ១២ បន្ទប់ ដែលក្នុងនោះមាន កំពូទ័រលើតុចំនួន ៣០គ្រឿង, LCD Projector និងស្រ្តីនLCD (Screen LCD) ចំនួន ៣ឈុត, ម៉ាស៊ីនត្រជាក់ ចំនួន ៥គ្រឿង, កង្ហារ ៦៤គ្រឿង, តុកៅអី សរុបចំនួន ៤៧៩ និងសម្ភារៈគ្រឿងបរិក្ខារចាំបាច់ផ្សេងៗ មួយចំនួនទៀត។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណានាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ **ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ** ដែលជាសប្បុរសជន ជាពិសេស ១/- ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកទាំងអស់នៃធនាគារជាតិនៃកម្ពុជា ២/- ធនាគារអេស៊ីលីដា ភីអិលស៊ី ៣/- ធនាគារ អ៊ូ រី (ខេមបូឌា) ៤/- ធនាគារ ខេប៊ី ប្រាសាក់ ម.ក និង ៥/- បរធនបាលកិច្ចហិរញ្ញវត្ថុ ប្រាសាក់ ព្រមទាំង គ្រឹះស្ថានផ្សេងៗទៀត ដែលបានរួមចំណែកកសាងសមិទ្ធផលជាច្រើន និងចូលរួមវិភាគទានដល់ការកសាង អគារពុទ្ធិកសិក្សារាជបូណ៌តាំងពីថ្ងៃបញ្ចុះបឋមសិលាសាងសង់រហូតដល់សាងសង់រួចរាល់ជាស្ថាពរនាពេលនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិផង និងព្រះពុទ្ធសាសនាផង។

ខ្ញុំព្រះករុណានាងខ្ញុំ ក៏សង្ឃឹមយ៉ាងមុតមាំថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនា នៅខេត្តសៀមរាបផ្តើមចេញពីវត្តរាជបូរណ៍ ក្រោមការដឹកនាំរបស់ សម្តេចព្រះព្រហ្មវរ្ម័នបុរី ពិន សែម ព្រះគ្រូ ចៅអធិការវត្តរាជបូរណ៍ និងវិក័តុជាលកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យមានការកសាងពុទ្ធិកសិក្សានៅតាមវត្តអារាម នានាជាបន្តបន្ទាប់ ទាំងកម្រិតបឋម មធ្យម និងឧត្តម ដើម្បីបណ្តុះចំណេះដឹងកាន់តែប្រសើរឡើងដល់ធនធាន ព្រះសង្ឃ ដើម្បីភាពរុងរឿងនៃព្រះពុទ្ធសាសនា និងសង្គមកម្ពុជា។

ទន្ទឹមនេះ ថ្ងៃនេះ ខ្ញុំព្រះករុណានាងខ្ញុំ តំណាងសប្បុរសជននានា ក៏បាននាំយកនូវអំណោយ និង ប្រាក់ឧបត្ថម្ភ ដើម្បីប្រគេនព្រះតេជគុណ ព្រះថេរានុត្តេរៈ សមណសិស្ស និងចែកជូនគ្រូបង្រៀន អាចារ្យ និង តាជី-តាយាយ ព្រមទាំងគណៈកម្មការ និងក្រុមការងារជាង សរុបប្រមាណ ២៩២អង្គ/នាក់ ដែលក្នុងនោះ មាន៖

- ១/- ប្រគេនព្រះមេគណខេត្តទាំងពីរគណៈ ក្នុងមួយអង្គប្រគេនសាជក ១ និងបច្ច័យ ៥០០.០០០ រៀល
- ២/- ប្រគេនព្រះអនុគណចំនួន ១២អង្គ ក្នុងមួយអង្គប្រគេនសាជក ១ និងបច្ច័យ ៥០០.០០០ រៀល
- ៣/- ប្រគេនព្រះចៅអធិការចំនួន ៤១ អង្គ ក្នុងមួយអង្គប្រគេនសាជក ១ និងបច្ច័យ ៥០០.០០០ រៀល
- ៤/- ប្រគេនព្រះមន្ត្រីសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គប្រគេនសាជក ១ និងបច្ច័យ ២០០.០០០ រៀល
- ៥/- ប្រគេនព្រះសង្ឃវត្តព្រះរាជបូរណ៍ចំនួន ២៩អង្គ ក្នុងមួយអង្គប្រគេនសាជក ១ និងបច្ច័យ ១០០.០០០ រៀល
- ៦/- ប្រគេនសមណសិស្សចំនួន ១០០អង្គ ក្នុង១អង្គប្រគេនសាជក ១ និងបច្ច័យ ១០០.០០០រៀល
- ៧/- ជូនគ្រូបង្រៀនចំនួន ៣៣ នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០ រៀល និងសារុង១
- ៨/- ជូនអាចារ្យចំនួន ៧នាក់ និងតាជី-យាយជីចំនួន ៣៥ នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០ រៀល និងក្រណាត់ស ១ដុំ និង
- ៩/- ជូនគណៈកម្មការចំនួន ១៨នាក់ និងក្រុមការងារជាងចំនួន ៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០ រៀល និងសារុង ១។

- សម្តេច ព្រះតេជគុណ ព្រះថេរានុត្តេរៈគ្រប់ព្រះអង្គ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ និងបងប្អូនពុទ្ធបរិស័ទទាំងអស់!

នៅទីបញ្ចប់នេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះ សម្តេច ព្រះតេជគុណ ព្រះថេរានុត្តេរៈគ្រប់ ព្រះអង្គ និងសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សមប្រកបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមឧទ្ទិសមគ្គផលពិធីបុណ្យនេះជូនចំពោះបងប្អូនពុទ្ធបរិស័ទឱ្យបានបុណ្យស្មើៗគ្នា។

សូមអរព្រះគុណ និងអរគុណ!



## ធនាគារជាតិ នៃ កម្ពុជា

លេខ...../.....

## ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

### ជំនួយបណ្តុះបណ្តាល

ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោកស្តាយជាទីបំផុត សូមគោរពជម្រាបជូន ឯកឧត្តម  
លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់  
មេត្តាជ្រាបថា **ឯកឧត្តម ជា ចាន់ឫ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា**  
**តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ** បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង  
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ  
៧៣ឆ្នាំ ដោយរោគាពាធ។

សព **ឯកឧត្តម ជា ចាន់ឫ** ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា  
ស្ថិតនៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជំណឹងខាងលើនេះ ចាត់ទុកជាការជូនជ្រាបជាព័ត៌មាន និងគោរពអញ្ជើញឯកឧត្តម  
លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់  
ដើម្បីចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសព។

ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤





## ធនាគារជាតិ នៃ កម្ពុជា

លេខ ៣៣០២៤-៤៦៤-ប.ក.

### ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

#### ប្រកាស ស្តីពី

#### លក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល

អនុលោមទៅតាមអនុក្រឹត្យលេខ ២៣១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្តីពីការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ក្នុង ព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម ៖

#### ក- លក្ខណៈទូទៅ ៖

- ទំហំធនប័ត្រ : បណ្តោយ ១៧០ មម ទទឹង ៧៦ មម
- ពណ៌ចម្បងគឺពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក

#### ខ- ផ្ទៃខាងមុខ ៖

- ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវព្រះនាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ "ពីរសែនរៀល" នៅខាងក្រោម។ ខាងឆ្វេងមានលេខ " ២០០០០០ " នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរែក្នុងខេត្តសៀមរាប។

- ផ្នែកខាងស្តាំ ខាងលើមានអក្សរ "ធនាគារជាតិនៃកម្ពុជា" ខិតមកក្រោមមានលេខម៉ាស បោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះមានលេខ « ២០០០០០ » និង "200000" និងមានអក្សរ " អ្នកក្លែងក្រងសប្បុរសប្រាជ្ញានឹងត្រូវផ្ដន្ទាទោសតាមច្បាប់ " នៅតែមខាងក្រោម ។ នៅតែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះ ឃើញមានលេខ " 200000 " ។

- ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ឃានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ

“ 200000 ” ក្រាលបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហ្វឺនីត្រាមទំហំ ១០ មម កាត់ ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀង ផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

**គ- ផ្ទៃខាងខ្នង ៖**

- **ផ្នែកកណ្តាល** ត្រូវបានរំលេចឡើងនូវ **ព្រះនាយាលីច្ចណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿង ព្រះមហាក្សត្រ និងមានអក្សរ “ ពីរសែនរៀល ” នៅពីក្រោម និងអក្សរ “ Congratulations on the 20<sup>th</sup> Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI ( 29 October 2004-29 October 2024 ) ” នៅតែមក្រដាសប្រាក់។

- **ផ្នែកខាងស្តាំ** ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និង មានលេខ « ២០០០០០ » នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាព ទំហំ ៣ មម នៅ ផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ “ 200000 ” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់ បញ្ឈរ។

- **ផ្នែកខាងឆ្វេង** ខាងលើមានអក្សរ “ ធនាគារជាតិនៃកម្ពុជា ” និងអក្សរ “ NATIONAL BANK OF CAMBODIA ” ខិតមកក្រោមមានចារឹកអក្សរ “ អបអរសាទរខួប ២០ឆ្នាំ នៃការគ្រង រាជសម្បត្តិ **ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី** ( ២៩ តុលា ២០០៤ - ២៩ តុលា ២០២៤ ) ” ព្រមទាំងលេខ “ 2024 ” នៅពីក្រោមនោះ។ នៅតែមខាងឆ្វេងនៃក្រដាស ប្រាក់មានរូបភាពអង្គរវត្តដាច់ដំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ “ 200000 ” ។

ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ត្រូវ បានដាក់ឲ្យចរចាទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយ កន្លងមក។ សាធារណជនគ្រប់រូប ត្រូវពិនិត្យ សម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ ដើម្បី ជៀសវាងការភ័ន្តច្រឡំ ។ *៩៧. ៩*

ថ្ងៃពុធ ១៦ ខែ មេស្សា ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤

**ទេសាភិបាល**



**ជា សិរី**

## កម្រងរូបថតសម្រាប់ជនជាតិខ្ពស់ក្នុងពិធីបុណ្យសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា



ធនាគារជាតិនៃកម្ពុជា មានទុក្ខយ៉ាងក្រៀមក្រំ បំផុតដោយ **ឯកឧត្តម ជា ចាន់តូ** ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នាវេលាម៉ោង ១០:៣៥ នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តមបានខិតខំប្រឹងប្រែង តស៊ូ និងលះបង់កម្លាំង កាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ក្នុងការដឹកនាំ ធនាគារជាតិនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងអភិវឌ្ឍវិស័យធនាគារ

និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព។ ក្នុងបរិយាកាសដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំជា ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ទាំងអស់មានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ឥស្សរជនជាថ្នាក់ដឹកនាំរបស់កម្ពុជា ជាទីគោរពស្រឡាញ់មួយរូប និងសូមឧទ្ទិសបូងស្លូង ឱ្យវិញ្ញាណក្ខន្ធ **ឯកឧត្តម ជា ចាន់តូ** បានអញ្ជើញ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន  
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ  
គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  
នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ  
គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ



សម្តេចមហាវជ្ជសភាធិការធិបតី ឃួន សុដារី ប្រធាន  
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ  
គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ



សម្តេចអភិវឌ្ឍន៍បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  
អញ្ជើញដឹកនាំគណៈប្រតិភូ  
គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ



សម្តេចអគ្គមហាពញ្ញាបត្រី ហេង សំរេង ប្រធាន  
កិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញដឹកនាំ  
គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ



សម្តេចអភិវឌ្ឍន៍បណ្ឌិត ម៉ែន សំរេង ប្រធានក្រុមប្រឹក្សា  
ជាតិណេសិកសាមគ្គីភាវិយ័ន មាតុភូមិកម្ពុជាអញ្ជើញដឹកនាំ  
គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ



នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូនលោកជំទាវបណ្ឌិត

ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោកជំទាវបណ្ឌិតសភាចារ្យ ឆៀង សកុណារ ជួមជុំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលក្រាប ថ្វាយបង្គំគាល់ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ ព្រះវស្សា នៃការយាងត្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងថ្វាយ ធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០.០០០ រៀលថ្មី។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលី



Distinguished Alumni Awards 2024

“  
My aspiration is – like many other people in my generation – to make the world a better place.”  
Her Excellency Dr Serey Chea

### Her Excellency Dr Serey Chea

Doctor of Philosophy in Economics 2021

#### Distinguished International Alumni Award

Her Excellency Dr Serey Chea is the Governor of the National Bank of Cambodia. Under her leadership across this and other positions, Cambodia has seen the modernisation and regulation of payment and banking systems that have created significant impacts for people around the country.

During her PhD in Economics and Econometrics (2021), she explored the impact of financial inclusion and liberalisation on ASEAN economic development. The impact of her important work continues to be Serey's greatest motivation. She says, "I meet people on the street or at events, and they come and tell me how they appreciate some of the work that I did. Those who've never had access to formal financial services before. Now, they do have access. They were even able to improve their livelihood. They were able to send their children to school."

Serey recognises the immense impact that equitable access to simple financial systems can have towards poverty reduction and economic growth. A vocal advocate for women's economic empowerment, she strives for positive change in Cambodia and around the world.

Inspired by her parents, who survived the Khmer Rouge communist regime and whose own humble beginnings and challenges never held them back from striving to make an impact, Serey wants to make a difference for people and ensure that the future is a bright place for the generations that follow.

"I have four children... two adopted, one with autism. To make sure that my children will be growing in a place where there is peace, with safety, where they have equal opportunity, where they have good access to health care and support, is my aspiration."

As the first woman to serve as the Governor of the National Bank of Cambodia, Serey recognises that she provides inspiration to other young women who want to create impact. "It is a tremendous honour. It's a privilege, but it's also a responsibility to other young women, because now that I am able to open the door and say, 'this is possible for women', I have to make sure that I keep this door opened. And by doing my job well, by showing that women can do this job well, that's how I can keep that door open."

"My aspiration is – like many other people in my generation – to make the world a better place."

Distinguished Alumni Awards 2024

នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្ត្រាលី ដែលបញ្ជាក់ពីការទទួលស្គាល់សមត្ថភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា។ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា

ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូរីករាលដាលសម្រាប់បំផុសគំនិតឆ្លើយតបដល់យុវជនជំនាន់ក្រោយ។ ក្នុងឱកាសទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងាររបស់លោកជំទាវព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំដែលបានចូលរួមផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សានិងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។ ក្នុងនាមជាទេសាភិបាលស្ត្រីដំបូងនៅធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានសម្រេចស្នាដៃការងារ

លេចធ្លោជាច្រើន ហើយតែងបានទទួលការអញ្ជើញ ធ្វើជាភ្នាក់ងារចែករំលែកចំណេះដឹងនិងបទពិសោធន៍លើ ឆាកអន្តរជាតិជាច្រើន។ បន្ថែមលើនេះ លោកជំទាវ តែងខិតខំយ៉ាងសកម្មក្នុងការបង្កើនភាពអង់អាចផ្នែក សេដ្ឋកិច្ចសម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់ប្តូរជា វិជ្ជមាននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់

ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្ដោតលើការសិក្សា ស្រាវជ្រាវអំពីឥទ្ធិពលនៃបរិយាបន្នហិរញ្ញវត្ថុ និងសេរី ភាវូបនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី ប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម



នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំ ទ្វេភាគីឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្នុង គោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី សំដៅជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរ

ថែមទៀតលើវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាល ទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាព សេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍ វិស័យធនាគារនៃប្រទេសទាំងពីរ និងវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការលើគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែន។ ជារួម ថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយគ្នានាពេលកន្លងមក។ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៤ បានប្រព្រឹត្តិទៅដោយភាពស្មើភាព និងភាគរភាព និងបានបញ្ចប់ដោយទទួលបានផ្លែផ្កា ជាទីមោទនៈ។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមចែករំលែកទស្សនទានក្នុងកិច្ចពិភាក្សាស្តីពី “អន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនាគារ” ក្នុងវេទិកានិយ័តករហិរញ្ញវត្ថុកម្រិតខ្ពស់ប្រចាំតំបន់អាស៊ី

នាថ្ងៃពុធ ១៥រោច ខែកទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមចែករំលែកទស្សនទានក្នុងកិច្ចពិភាក្សាស្តីពី “អន្តរកាលហិរញ្ញវត្ថុក្នុងការត្រួតពិនិត្យធនាគារ” ក្នុងវេទិកានិយ័តករហិរញ្ញវត្ថុកម្រិតខ្ពស់ប្រចាំតំបន់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយ រាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួមពីវិនិយោគិន

បរទេស ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងមូលធនអន្តរជាតិ ធំៗ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនទានលើប្រធានបទជាច្រើន។ គួររំលឹកថា អន្តរកាលហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឆ្ពោះទៅរកប្រតិបត្តិការប្រកបដោយនិរន្តរភាពសំដៅធានាបានប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់និងមានយន្តការត្រៀមរួចជាស្រេចដើម្បីសម្របខ្លួននិងទប់ទល់នឹងភាពមិនច្បាស់លាស់នៃអនាគត។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សានៃវេទិកានិយ័តកម្មសកលឆ្នាំ២០២៤ (Global Regulatory Forum 2024)



នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សាស្តីពី “ក្តីសង្ឃឹមឆ្ពោះទៅរកកំណើនខ្ពស់ ឡើងវិញ៖ ការជំរុញកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងហានិភ័យ និងការរៀបចំគោលនយោបាយសម្រាប់អនាគត” ដែលជាកម្មវិធីពិភាក្សាដំបូងគេក្នុងវេទិកានិយ័តកម្មសកលឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើងដោយស្ថាប័នសារព័ត៌មានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលំដាប់ពិភពលោក Bloomberg នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះមានវត្តមានចូលរួមពីវគ្គនាំដំបូងដែលជាថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់មកពីធនាគារកណ្តាល និងនិយ័តករទីផ្សារមូលធននៃប្រទេសផ្សេងៗ ក្នុងនោះរួមមាន

**ឯកឧត្តម Robert Holzmann** ទេសាភិបាលធនាគារកណ្តាលប្រទេសអូទ្រីស **ឯកឧត្តម Christian Noyer** ទេសាភិបាលកិត្តិយស ធនាគារកណ្តាលបារាំង និង**ឯកឧត្តម Mohammed A. El-Kuwaiz** ប្រធានអាជ្ញាធរទីផ្សារមូលធនអារ៉ាប៊ីសាអូឌីត។ កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើនរួមមានការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចសកល និងកត្តាប្រឈមការគ្រប់គ្រងអតិផរណា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុជាដើម។ នាឱកាសនេះ លោកជំទាវបណ្ឌិត ទេសាភិបាលបានចែករំលែកទស្សនាទានអំពីដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចធំៗនៅលើពិភពលោក និងកម្រិតទទួលបាននៃការវិវឌ្ឍនោះមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងលក្ខណៈអំណោយផលមួយចំនួនដែលអាចនឹងមានមកលើសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនក្ខិយសក្តងកិច្ចពិភាក្សា នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event)

នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនក្ខិយសក្តងកិច្ចពិភាក្សាស្តីពីប្រធានបទ “អនាគតនៃប្រតិបត្តិការទូទាត់ឆ្លងដែន៖ កាន់តែលឿន កាន់តែសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការល្អ” នៅក្នុងព្រឹត្តិការណ៍ G20 (G20 Event) រៀបចំឡើងដោយធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) នៅទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កិច្ចពិភាក្សានេះក៏មានវត្តមានចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោក រួមមាន លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Fabio Panetta ទេសាភិបាលធនាគារកណ្តាលអ៊ីតាលី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកប្រតិបត្តិការទូទាត់ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ (CPMI) នៃ

BIS និងឯកឧត្តម Lesetjia Kganyago ទេសាភិបាល ធនាគារកណ្តាលអាហ្វ្រិកខាងត្បូង។ នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវទេសាភិបាល បានចែករំលែកអំពីបទពិសោធន៍នៃការជម្នះបញ្ហាប្រឈមនានាក្នុងដំណើរការភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសមួយចំនួននាពេលកន្លងមក និងផែនការពង្រីកការភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីសារៈសំខាន់នៃប្រតិបត្តិការទូទាត់ឆ្លងដែនក្នុងការជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សម្រួលការទូទាត់ដល់ទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ព្រមទាំងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។




## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សានៃពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore Fintech Festival)

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនៃកិច្ចពិភាក្សាស្តីពី “កិច្ចគាំពារឆ្លឹងខ្នងនៃសេដ្ឋកិច្ច៖ ការជំរុញកំណើនសហគ្រាសធុនតូចនិងមធ្យមជាសកល តាមរយៈនវានុវត្តន៍ឌីជីថល” ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore Fintech Festival) នៅប្រទេសសិង្ហបុរី។ ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ទេសាភិបាល បានលើកឡើងពីវឌ្ឍនភាព និងសសសម្បូរនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានរំលេចពីតួនាទីកាន់តែសំខាន់នៃសហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងការជំរុញកំណើនក្រោយវិបត្តិកូវីដ-១៩។

ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល ក៏បានលើកឡើងពីកត្តាប្រឈមដែល SMEs បាននិងកំពុងជួបប្រទះដូចជាលទ្ធភាពមានកម្រិតក្នុងការទទួលបានហិរញ្ញប្បទាន និងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងក្នុងការពង្រីកប្រតិបត្តិការ ស្របពេលកំណើននៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ។ បន្ថែមលើនេះ លោកជំទាវ ទេសាភិបាល ក៏បានបង្ហាញពីតំនិតផ្ទួចផ្តើមនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យ SMEs ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការអភិវឌ្ឍនិងតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនិងក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០



នាថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនិងក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សន្និសីទប្រចាំឆ្នាំនេះផ្ដោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទ

បានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី ដែលបណ្តាលមកពីការបែងចែកតំបន់សេដ្ឋកិច្ច។ នៅចំពោះមុខវគ្គនិង គណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន១៨ផ្សេងទៀត លោកជំទាវ ទេសាភិបាល បានលើកឡើងពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួយបារម្ភចំនួនពីរ។ មុខព្រួយទី១គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្គ្រាមនិងជម្លោះភូមិសាស្ត្រនយោបាយ។ ក្នុងមុខព្រួយនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធនេះ។





អតិថិជនណា។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។ មុខព្រៀងទី២ ធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិថិជនណានៅប្រទេសទាំងនោះស្ថិតនៅ

កម្រិតទាបក្តី។ វិធានការសម្រួលនយោបាយរូបិយវត្ថុនេះនឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន។ ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីអនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាពជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ដូចជា បច្ចេកវិទ្យាសិប្បនិម្មិត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម។

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា



ធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសហការតាមដាន ចែករំលែកព័ត៌មាន ការវិភាគវាយតម្លៃនិងព្យាករណ៍ និងការអនុវត្តវិធានការ និងគោលនយោបាយគ្រប់គ្រងសម្ពាធអតិផរណា ឱ្យកាន់តែមានប្រសិទ្ធភាពរវាងស្ថាប័នពាក់ព័ន្ធ រួមមាន ធនាគារជាតិនៃកម្ពុជាដែលដើរតួនាទីជាស្ថាប័នដឹកនាំ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលជាស្ថាប័ន ផ្តល់ទិន្នន័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលជាស្ថាប័នទទួលបន្ទុកអនុវត្តនៅក្នុង យុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល។

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពី សូចនាករសមិទ្ធកម្មគន្លឹះស្តីពី អតិផរណា នៅ



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោក Robert Kaproth ឧបការីរងទទួលបន្ទុក  
តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងរតនាគារសហរដ្ឋអាមេរិក



លោកជំទាវបណ្ឌិត ជា សិរី  
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

នាថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅប្រទេសកម្ពុជា រួមទាំងវឌ្ឍនភាព និងប្រសិទ្ធភាពនៃជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។ ក្នុងឱកាសនេះដែរ លោក Robert Kaproth បានជម្រាបជូនលោកជំទាវអំពីកិច្ចសហការផ្តល់ការសម្របសម្រួល

មួយចំនួនដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមការងារក្រសួង សំដៅស្វែងរកលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការលើក្របខណ្ឌជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់នៅធនាគារជាតិនៃកម្ពុជា។ លើសពីនេះ លោកក៏បានជម្រាបសួរពីវឌ្ឍនភាពនៃការធ្វើបដិដុល្លារូបនីយកម្មនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានថ្លែងអំណរគុណចំពោះការលើកឡើងពីលទ្ធភាពបន្តជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា និងបានជម្រាបជូនអំពីសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងគោលដៅគាំទ្រដល់ដំណើរការអនុវត្តន៍គោលនយោបាយរូបិយវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវក៏បានលើកឡើងពីការវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែករបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងផងដែរ។

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ជួបសម្តែង ការគួរសម និងពិភាក្សាការងារ



លោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាល  
ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី



លោកជំទាវបណ្ឌិត ជា សិរី  
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

នាថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈគ្រប់គ្រង ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ដឹកនាំដោយ លោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ ធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងឱកាសនេះ លោក Toshiya Shimakata បានជម្រាបជូនពី វឌ្ឍនភាពប្រតិបត្តិការ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) នាពេលកន្លងមក និងបានលើកឡើងពី ផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពល នៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-

ជប៉ុន តាមរយៈប្រព័ន្ធបាតង របស់ធនាគារជាតិនៃ កម្ពុជា ផងដែរ។ ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ឱ្យបាន ច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យ ដំណើរការផលិតផល ឬសេវាកម្មថ្មីណាមួយ ព្រមទាំង បានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយ មន្ត្រីជំនាញរបស់ ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបាន អនុលោមភាពពេញលេញ។ បន្ថែមលើនេះ លោកជំទាវ ក៏បានរំលេចពីការចូលរួមរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ។

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកបណ្ឌិត JaeHoon Yoo  
ប្រធានសាជីវកម្ម KDIC



លោកជំទាវបណ្ឌិត ជា សិរី  
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ ក្នុងជំនួបនេះ លោកបណ្ឌិត JaeHoon Yoo បានជម្រាបជូនពីគោលបំណងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតរវាងស្ថាប័នទាំងពីរ ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។ បន្ថែមលើនេះ លោកបណ្ឌិតក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានបង្ហាញពី

ការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀតសំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណដល់សាជីវកម្ម KDIC ចំពោះកិច្ចសហការផ្តល់ការគាំទ្រនាពេលកន្លងមក និងបានបញ្ជាក់ថាក្រុមមន្ត្រីជំនាញបានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធន៍ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើនេះ។ លើសពីនេះ លោកជំទាវបណ្ឌិតបានចាត់ទុកការលើកឡើងពីឆន្ទៈបង្កើនការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះ។ ជារួម ភាគីទាំងពីរបានបញ្ជាក់នូវសុទិដ្ឋិនិយមថានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានវឌ្ឍនភាពល្អប្រសើរថែមទៀត។

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា



ឯកឧត្តមបណ្ឌិត ជាក ជុងវុក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ  
ប្រចាំព្រះរាជាណាចក្រកម្ពុជា



លោកជំទាវបណ្ឌិត ជា សិរី  
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

នាថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានទូតចិន ប្រចាំនៅកម្ពុជា ដឹកនាំដោយ **ឯកឧត្តម ឯកអគ្គរដ្ឋទូត Wang Wenbin** នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកជំទាវ ទេសាភិបាល បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាង ធនាគារជាតិនៃកម្ពុជាជាមួយធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរ

ចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមយូអរកូដ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតបានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិនដើម្បីបន្ថែមភាពងាយស្រួលនិងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ចពាណិជ្ជកម្ម និងទេសចរចិនផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដៃគូប្រទេសទាំងពីរលើគ្រប់វិស័យជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រីកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជារួម ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានបង្ហាញនូវពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងវិស័យផ្សេងទៀតឱ្យកាន់តែរីកចម្រើន។

## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ជួបប្រជុំជាមួយលោក Jo Scheuer តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា



លោក Jo Scheuer តំណាងអង្គការសហប្រជាជាតិ  
ប្រចាំនៅកម្ពុជា



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល  
ធនាគារជាតិនៃកម្ពុជា

នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជួបប្រជុំជាមួយលោក Jo Scheuer តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃផែនការសកម្មភាពស្តីពី មីក្រូហិរញ្ញវត្ថុកម្ពុជា។ ផែនការសកម្មភាពត្រូវបានដាក់ចេញកាលពី ៦ខែមុន នៅក្នុងកិច្ចប្រជុំពហុភាគី

ពាក់ព័ន្ធស្តីពី មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងកម្រិតគោលនយោបាយ ដែលបានតម្រូវឱ្យស្ថាប័នរាជរដ្ឋាភិបាលវិស័យធនាគារនិងហិរញ្ញវត្ថុ អង្គការក្រៅរដ្ឋាភិបាល និងវិនិយោគិនបរទេសក្នុងវិស័យហិរញ្ញវត្ថុពាក់ព័ន្ធត្រូវអនុវត្តឱ្យបានពេញលេញ ក្នុងគោលដៅរួមគ្នាដោះស្រាយបញ្ហាអវិជ្ជមានមួយចំនួនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងពង្រឹងបន្ថែមនូវកិច្ចការពារអតិថិជន។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ទទួលជួបសំណេះសំណាលជាមួយបេក្ខនារីនៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដ្ឋបាលទី២



នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសំណេះសំណាលជាមួយបេក្ខនារីនៃវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ រដ្ឋបាលទី២ ដែលដឹកនាំដោយ **លោកស្រី ទេព មុន្នល** ស្ថាបនិកវិភាគទានច្បាប់ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានលើកឡើងពីភាពប្រទាក់ក្រឡាគ្នារវាងច្បាប់រដ្ឋប្បវេណីនិងការរស់នៅ

ប្រចាំថ្ងៃ បរិបទសង្គមនិងវប្បធម៌កម្ពុជាចំពោះស្ត្រីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងវិធីសាស្ត្រក្នុងការត្រៀមខ្លួនជាពិសេសផ្លូវចិត្តកុំឱ្យភ័យខ្លាចនឹងការប្រកួតប្រជែង។ លោកជំទាវ ក៏បានជម្រាបជូនពីបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការសម្រេចជោគជ័យក្នុងការងារ ព្រមទាំងលើកទឹកចិត្តបេក្ខនារីឱ្យចូលរួមក្នុងកិច្ចការសង្គមដើម្បីរួមចំណែកចែករំលែកបទពិសោធន៍ល្អៗដែលមានទៅកាន់ប្រជាជននិងអ្នកជុំវិញខ្លួន។ លើសពីនេះ លោកជំទាវក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ថា បើចេះអ្វីត្រូវចេះឱ្យប្រាកដ ហើយត្រូវតែធ្វើការងារដែលត្រឹមត្រូវប្រកបដោយសីលធម៌ខ្ពស់និងជួយដល់ស្ត្រីដែលងាយរងគ្រោះ។ គួររំលេចថា វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ ដែលរៀបចំឡើងដោយកម្មវិធីវិភាគទានច្បាប់ គឺជាកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ និងលើកកម្ពស់យេនឌ័រ តាមរយៈការប្រកួតប្រជែងរវាងបេក្ខជនជាស្ត្រីលើប្រធានបទច្បាប់រដ្ឋប្បវេណី។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ



នាថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ **ព្រះករុណា ព្រះបាទ**

**សម្តេចព្រះនរោត្តម សីហនុ** ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “**ព្រះបរមរតនកោដ្ឋ**” នៅមណ្ឌបតម្កល់ព្រះបរមរូប លើស្ថានច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសគម្រប់ខួប១២ឆ្នាំ ដែលព្រះអង្គទ្រង់យាងសោយព្រះទិវង្គត។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ

នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ និងមន្ត្រីធនាគារជាតិនៃកម្ពុជា ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធបុព្វការីជន ក្នុងឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤

នៅបរិវេណវិមានឯករាជ្យ ហើយបានអញ្ជើញបន្ត ដំណើរទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បុរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរម រតនកោដ្ឋ” នៅមណ្ឌបសួនច្បារ ខាងកើតវិមាន ឯករាជ្យ។



## លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបួសម្តោចដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាមត្តេយ្យសហគមន៍ “រក្សាកុមារ”



នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបួសម្តោចដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាមត្តេយ្យសហគមន៍ “រក្សាកុមារ” ដែលស្ថិតក្នុងភូមិកាលមេយ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោកជំទាវ

ទេសាភិបាល បានមានប្រសាសន៍ថា ដំណើរការសាលាមត្តេយ្យនេះ គឺជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់របស់ក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា ដើម្បីផ្សារភ្ជាប់ការអភិវឌ្ឍដល់ប្រជាជនតាមមូលដ្ឋាន ជាពិសេសចូលរួមបណ្តុះធនធានកុមារតូចៗ ដែលជាទំពាំងស្នងឫស្សីសម្រាប់ត្រៀមចូលរៀនចំណេះដឹងទូទៅនៅសាលារដ្ឋ។ បន្ថែមលើនេះ ការបង្កើតឱ្យមានសាលាមត្តេយ្យសហគមន៍នេះ ក៏អាចជួយសម្រាលបន្ទុកដល់អាណាព្យាបាលឱ្យមានពេលវេលាក្នុងការប្រកបមុខរបរផ្សេងៗផងដែរ។ ក្នុងឱកាសនេះដែរ លោកជំទាវទេសាភិបាលបានចែកជូនសម្ភារៈសិក្សានិងថវិកាមួយចំនួនដល់អ្នកគ្រូប្រចាំសាលាមត្តេយ្យ និងសម្ភារៈសិក្សាដល់កុមារ-កុមារី ព្រមទាំងផ្តល់ជូនសម្ភារៈនិងថវិកាមួយចំនួនដល់អាណាព្យាបាលសិស្ស និងអាជ្ញាធរកងកម្លាំងមូលដ្ឋានផងដែរ។



## ឯកឧត្តម ស៊ី សន្និសិទ្ធ ទេសាភិបាលរង

ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤



ឯកឧត្តម ស៊ី សន្និសិទ្ធ ទេសាភិបាលរង  
ធនាគារជាតិនៃកម្ពុជា

នាថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ី សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ និងថ្លែងសុន្ទរកថា ក្នុងពិធីលៀងសាយភោជន៍ប្រចាំឆ្នាំ២០២៤ ស្តីពី និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ “បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ” នៅខេត្តសៀមរាប។ អង្គសន្និសីទនេះមានគោលបំណងដូចជា i/- ទទួលបានបច្ចុប្បន្នភាពព័ត៌មានពីនិយ័តករពាក់ព័ន្ធនូវបទប្បញ្ញត្តិ ប្រកាស និងសារាចរថ្មីៗ ii/- បង្ហាញពីវឌ្ឍនភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន



លោកជំទាវ ស៊ីម សីតា ប្រធានក្រុមប្រឹក្សាភិបាល  
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

រួមទាំងពិនិត្យមើលនូវបញ្ហាប្រឈម និងឱកាសថ្មីៗ iii/- ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមអ្នកបង្កើតគោលនយោបាយវិនិយោគិន និងអ្នកពាក់ព័ន្ធនានា iv/- បង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៃផលិតផលហិរញ្ញវត្ថុ v/- សិក្សាពីលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ vi/- ពិភាក្សាអំពីការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន និង vii/- ផ្តល់អនុសាសន៍ណែនាំ ដើម្បីភាពរីកចម្រើននៃវិស័យមីក្រូហិរញ្ញវត្ថុ នាពេលអនាគត ដោយមានការចូលរួមពីនិយ័តករ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងប្រតិបត្តិករ សរុបប្រមាណ ៣០០ រូប។

## ឯកឧត្តម ស៊ី សន្និសិទ្ធ ទេសាភិបាលរង

ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីចូលរួមសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១១ ស្តីពី "ការបែងចែក ភូមិសាស្ត្រសេដ្ឋកិច្ច និងផលប៉ះពាល់មកលើកម្ពុជានិងតំបន់"



ឯកឧត្តម ស៊ី សន្និសិទ្ធ ទេសាភិបាលរង  
ធនាគារជាតិនៃកម្ពុជា



លោកបណ្ឌិត Krishna Srinivasan ប្រធាននាយកដ្ឋាន  
អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ

នាថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ី សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អញ្ជើញជាអធិបតីចូលរួមសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១១ ស្តីពី "ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងផលប៉ះពាល់មកលើកម្ពុជានិងតំបន់" ដែលជាការសហការរៀបចំរបស់ធនាគារជាតិនៃកម្ពុជា ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ សន្និសីទដ៏មានសារៈសំខាន់នេះក៏មានវត្តមានចូលរួមរបស់លោកបណ្ឌិត Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុ

អន្តរជាតិ ព្រមទាំងមន្ត្រី-តំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិទ្យាស្ថានសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុក-ក្រៅស្រុក និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ១៥០ រូប។ នៅក្នុងកម្មវិធីរយៈពេលមួយថ្ងៃនេះ វាគ្មិនជំនាញដែលមកពីធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក វិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា បានធ្វើបទបង្ហាញ ពិភាក្សា ចែករំលែកបទពិសោធន៍ និងស្ទង់មតិយ៉ាងផុសផុលទាក់ទងនឹងប្រធានបទនៃសន្និសីទ។

## ឯកឧត្តម រ៉េតូ សុវណ្ណនៈ ទេសាភិបាលរង

ធនាគារជាតិនៃកម្ពុជា ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិង ទេសាភិបាលរងធនាគារកណ្តាលអាស៊ាន+៣ និងកិច្ចប្រជុំពាក់ព័ន្ធ



នាថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម រ៉េតូ សុវណ្ណនៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលអាស៊ាន+៣ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Pyongchang សាធារណរដ្ឋកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះបានបន្តពិភាក្សានិងអនុម័តលើឯកសារ សំខាន់ៗពាក់ព័ន្ធនឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ទិសដៅអនាគតសម្រាប់ការរៀបចំហិរញ្ញប្បទានក្នុង តំបន់ កិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើម

ឈៀងម៉ៃ (CMIM) វឌ្ឍនភាពការិយាល័យស្រាវជ្រាវ សេដ្ឋកិច្ចអាស៊ាន+៣ (AMRO) គំនិតផ្តួចផ្តើមទីផ្សារ សញ្ញាបណ្ណអាស៊ាន (ABMI) ហិរញ្ញប្បទានសម្រាប់ ហានិភ័យគ្រោះមហន្តរាយ និងគំនិតផ្តួចផ្តើមសម្រាប់ អនាគតអាស៊ាន+៣។



អត្រាប្តូរប្រាក់ប្រចាំខែ  
(អត្រាប្តូរចុងខែ)

| ចុងខែ    | អត្រាទីផ្សារ |       |       |                   |       | អត្រាផ្លូវការ |                   |       | គម្លាតអត្រាមធ្យម      |       |
|----------|--------------|-------|-------|-------------------|-------|---------------|-------------------|-------|-----------------------|-------|
|          | ទិញ          | លក់   | មធ្យម | ប្រែប្រួលប្រចាំខែ |       | មធ្យម         | ប្រែប្រួលប្រចាំខែ |       | អត្រាផ្លូវការ-ទីផ្សារ |       |
|          |              |       |       | +/-               | %     |               | +/-               | %     | +/-                   | %     |
| ២០២១     |              |       |       |                   |       |               |                   |       |                       |       |
| កក្កដា   | ៤.១០៧        | ៤.១១៧ | ៤.១១២ | ៥                 | ០,១២  | ៤.០៧២         | -៣                | -០,០៧ | ៤០                    | ០,៩៨  |
| សីហា     | ៤.១១៩        | ៤.១២៩ | ៤.១២៤ | ១២                | ០,២៩  | ៤.០៨០         | ៨                 | ០,២០  | ៤៤                    | ១,០៤  |
| កញ្ញា    | ៤.១១៩        | ៤.១៣០ | ៤.១២៥ | ០                 | -     | ៤.០៧៩         | -១                | -០,០២ | ៤៤                    | ១,០៨  |
| តុលា     | ៤.០៩៩        | ៤.១០៩ | ៤.១០៤ | -២០               | -០,៤៩ | ៤.០៦៦         | -១៣               | -០,៣២ | ៣៧                    | ០,៩០  |
| វិច្ឆិកា | ៤.១០២        | ៤.១១៣ | ៤.១០៨ | ៣                 | ០,០៧  | ៤.០៦៩         | ៣                 | ០,០៧  | ៣៦                    | ០,៨៨  |
| ធ្នូ     | ៤.១០៩        | ៤.១១៨ | ៤.១១៤ | ៧                 | ០,១៧  | ៤.០៧៤         | ៥                 | ០,១២  | ៤០                    | ០,៩៧  |
| ២០២២     |              |       |       |                   |       |               |                   |       |                       |       |
| មករា     | ៤.០៨៨        | ៤.០៩៨ | ៤.០៩៣ | -២១               | -០,៥១ | ៤.០៦៦         | -៨                | -០,២០ | -២៧                   | -០,៦៦ |
| កុម្ភៈ   | ៤.០៨៦        | ៤.០៩៤ | ៤.០៩១ | -២                | -០,០៥ | ៤.០៦៦         | ០                 | ០,០០  | -២៥                   | -០,៦១ |
| មីនា     | ៤.០៦៨        | ៤.០៧៨ | ៤.០៧៣ | -១៨               | -០,៤៤ | ៤.០៥០         | -១៦               | -០,៣៩ | -២៣                   | -០,៥៧ |
| មេសា     | ៤.០៦៨        | ៤.០៨០ | ៤.០៧៤ | ០                 | ០,០០  | ៤.០៤៦         | -៤                | -០,១០ | -២៨                   | -០,៦៩ |
| ឧសភា     | ៤.០៨៨        | ៤.០៩៧ | ៤.០៩៣ | ២០                | ០,៤៩  | ៤.០៦២         | ១៦                | ០,៤០  | ៣១                    | ០,៧៥  |
| មិថុនា   | ៤.០៩១        | ៤.១០០ | ៤.០៩៦ | ៣                 | ០,០៧  | ៤.០៧០         | ៨                 | ០,២០  | ២២                    | ០,៥៤  |
| កក្កដា   | ៤.០៩៧        | ៤.១០៤ | ៤.១០១ | ៦                 | ០,១៥  | ៤.០៩៩         | ២៩                | ០,៧១  | ២                     | ០,០៤  |
| សីហា     | ៤.១០៤        | ៤.១១៥ | ៤.១១០ | ៧                 | ០,១៧  | ៤.១០៧         | ៨                 | ០,២០  | -៥                    | -០,១២ |
| កញ្ញា    | ៤.១១៧        | ៤.១២៦ | ៤.១២២ | ១៣                | ០,៣២  | ៤.១១៩         | ១២                | ០,២៩  | -១                    | -០,០២ |
| តុលា     | ៤.១៣៥        | ៤.១៤៥ | ៤.១៤០ | ១៨                | ០,៤៤  | ៤.១៤១         | ២២                | ០,៥៣  | -១                    | -០,០២ |
| វិច្ឆិកា | ៤.១១០        | ៤.១២០ | ៤.១១៥ | -២៥               | -០,៦០ | ៤.១២២         | -១៩               | -០,៤៦ | ២                     | ០,០៤  |
| ធ្នូ     | ៤.១១៣        | ៤.១២៣ | ៤.១១៨ | ៣                 | ០,០៧  | ៤.១១៧         | -៥                | -០,១២ | ១                     | ០,០១  |
| ២០២៣     |              |       |       |                   |       |               |                   |       |                       |       |
| មករា     | ៤.១០២        | ៤.១១៣ | ៤.១០៨ | -១១               | -០,២៧ | ៤.១០៤         | -១៣               | -០,៣២ | ២                     | ០,០៤  |
| កុម្ភៈ   | ៤.០៥០        | ៤.០៦៣ | ៤.០៥៧ | -៥២               | -១,២៧ | ៤.០៤៣         | -៦១               | -១,៤៩ | ៣                     | ០,១០  |
| មីនា     | ៤.០៥១        | ៤.០៦២ | ៤.០៥៧ | ០                 | ០,០០  | ៤.០៥៤         | ១១                | ០,២៧  | ៥                     | ០,១១  |
| មេសា     | ៤.១១៤        | ៤.១២៦ | ៤.១២០ | ៦៣                | ១,៥៦  | ៤.១១៥         | ៦១                | ១,៥០  | ៥                     | ០,១២  |
| ឧសភា     | ៤.១១៦        | ៤.១២៦ | ៤.១២១ | ២                 | ០,០៥  | ៤.១១៦         | ១                 | ០,០២  | ១                     | ០,០២  |
| មិថុនា   | ៤.១២៦        | ៤.១៣៦ | ៤.១៣១ | ១០                | ០,២៤  | ៤.១៣០         | ១៤                | ០,៣៤  | ១                     | ០,០១  |
| កក្កដា   | ៤.១២៤        | ៤.១៣៤ | ៤.១២៩ | -២                | -០,០៥ | ៤.១៣០         | ០                 | ០,០០  | -១                    | -០,០២ |
| សីហា     | ៤.១៥១        | ៤.១៦១ | ៤.១៥៦ | ២៧                | ០,៦៥  | ៤.១៥៨         | ២៨                | ០,៦៨  | -៣                    | -០,០៦ |
| កញ្ញា    | ៤.១១៩        | ៤.១៣០ | ៤.១២៥ | -៣២               | -០,៧៧ | ៤.១២២         | -៣៦               | -០,៨៧ | ៣                     | ០,០៦  |
| តុលា     | ៤.១២៩        | ៤.១៣៧ | ៤.១៣៣ | ១០                | ០,២៤  | ៤.១៣៥         | ១៣                | ០,៣២  | ២                     | ០,០៥  |
| វិច្ឆិកា | ៤.១១៣        | ៤.១២៣ | ៤.១១៨ | -១៦               | -០,៣៩ | ៤.១១៥         | -២០               | -០,៤៨ | ២                     | ០,០៤  |
| ធ្នូ     | ៤.០៨០        | ៤.០៩០ | ៤.០៨៥ | -៣៣               | -០,៨០ | ៤.០៨៥         | -៣០               | -០,៧៣ | ០                     | ០,០០  |
| ២០២៤     |              |       |       |                   |       |               |                   |       |                       |       |
| កក្កដា   | ៤.១០៦        | ៤.១១៦ | ៤.១១១ | ៣                 | ០,០៧  | ៤.១០៩         | ៤                 | ០,០៩  | ២                     | ០,០៥  |
| សីហា     | ៤.០៨៧        | ៤.០៩៨ | ៤.០៩៣ | -១៨               | -០,៤៣ | ៤.០៩១         | -១៨               | -០,៤៣ | ៧                     | ០,១៦  |
| កញ្ញា    | ៤.០៥៩        | ៤.០៧១ | ៤.០៦៥ | -២៨               | -០,៦៨ | ៤.០៦៣         | -២៨               | -០,៦៨ | ៤                     | ០,១១  |
| តុលា     | ៤.១៥៩        | ៤.០៧០ | ៤.០៦៥ | ០                 | ០,០០  | ៤.០៦១         | -២                | -០,០៤ | ៤                     | ០,១១  |
| វិច្ឆិកា | ៤.០៤០        | ៤.០៥២ | ៤.០៣៦ | -២៩               | -០,៧១ | ៤.០៤៥         | -១៦               | -០,៣៩ | ៥                     | ០,១១  |
| ធ្នូ     | ៤.០២០        | ៤.០៣១ | ៤.០២៥ | -១១               | -០,២៧ | ៤.០២៣         | -២២               | -០,៥៤ | ៣                     | ០,០៦  |

MONTHLY EXCHANGE RATE  
(End-Month)

| End<br>month | Parallel Market Rate |       |          |                |       | Official Exchange Rate |                |       | Spread          |       |
|--------------|----------------------|-------|----------|----------------|-------|------------------------|----------------|-------|-----------------|-------|
|              | Purchase             | Sale  | Midpoint | Monthly Change |       | Midpoint               | Monthly Change |       | Official-Market |       |
|              |                      |       |          | +/-            | %     |                        | +/-            | %     | +/-             | %     |
| 2021         |                      |       |          |                |       |                        |                |       |                 |       |
| April        | 4,068                | 4,083 | 4,076    | 6              | 0.15  | 4,048                  | 3              | 0.07  | 28              | 0.68  |
| May          | 4,107                | 4,116 | 4,112    | 39             | 0.96  | 4,072                  | 24             | 0.59  | 37              | 0.90  |
| June         | 4,102                | 4,112 | 4,107    | -5             | -0.12 | 4,075                  | 3              | 0.07  | 29              | 0.71  |
| July         | 4,107                | 4,117 | 4,112    | 5              | 0.12  | 4,072                  | -3             | -0.07 | 40              | 0.98  |
| August       | 4,119                | 4,129 | 4,124    | 12             | 0.29  | 4,080                  | 8              | 0.20  | 44              | 1.04  |
| September    | 4,119                | 4,130 | 4,125    | 0              | 0.00  | 4,079                  | -1             | -0.02 | 44              | 1.08  |
| October      | 4,099                | 4,109 | 4,104    | -20            | -0.49 | 4,066                  | -13            | -0.32 | 37              | 0.90  |
| November     | 4,102                | 4,113 | 4,108    | 3              | 0.07  | 4,069                  | 3              | 0.07  | 36              | 0.88  |
| December     | 4,109                | 4,118 | 4,114    | 7              | 0.17  | 4,074                  | 5              | 0.12  | 40              | 0.97  |
| 2022         |                      |       |          |                |       |                        |                |       |                 |       |
| January      | 4,088                | 4,098 | 4,093    | -21            | -0.51 | 4,066                  | -8             | -0.20 | 27              | 0.65  |
| February     | 4,086                | 4,094 | 4,095    | -2             | -0.05 | 4,066                  | 0              | 0.00  | 25              | 0.60  |
| March        | 4,068                | 4,078 | 4,073    | -18            | -0.44 | 4,050                  | -16            | -0.39 | 23              | 0.56  |
| April        | 4,068                | 4,080 | 4,074    | 0              | 0.00  | 4,046                  | -4             | -0.10 | 28              | 0.69  |
| May          | 4,088                | 4,097 | 4,093    | 20             | 0.49  | 4,062                  | 16             | 0.40  | 31              | 0.75  |
| June         | 4,091                | 4,100 | 4,096    | 3              | 0.07  | 4,070                  | 8              | 0.20  | 22              | 0.54  |
| July         | 4,097                | 4,104 | 4,101    | 6              | 0.15  | 4,099                  | 29             | 0.71  | 2               | 0.04  |
| August       | 4,104                | 4,115 | 4,110    | 7              | 0.17  | 4,107                  | 8              | 0.20  | -5              | -0.12 |
| September    | 4,117                | 4,126 | 4,122    | 13             | 0.32  | 4,119                  | 12             | 0.29  | -1              | -0.02 |
| October      | 4,135                | 4,145 | 4,140    | 18             | 0.44  | 4,141                  | 22             | 0.53  | -1              | -0.02 |
| November     | 4,110                | 4,120 | 4,115    | -25            | -0.60 | 4,122                  | -19            | -0.46 | 2               | 0.04  |
| December     | 4,113                | 4,123 | 4,118    | 3              | 0.07  | 4,117                  | -5             | -0.12 | 1               | 0.01  |
| 2023         |                      |       |          |                |       |                        |                |       |                 |       |
| January      | 4,102                | 4,113 | 4,108    | -11            | -0.27 | 4,104                  | -13            | -0.32 | 2               | 0.04  |
| February     | 4,050                | 4,063 | 4,057    | -52            | -1.27 | 4,043                  | -61            | -1.49 | 3               | 0.10  |
| March        | 4,051                | 4,062 | 4,057    | 1              | 0.02  | 4,054                  | 11             | 0.27  | 5               | 0.11  |
| April        | 4,114                | 4,126 | 4,120    | 63             | 1.56  | 4,115                  | 61             | 1.50  | 5               | 0.12  |
| May          | 4,116                | 4,126 | 4,121    | 2              | 0.05  | 4,116                  | 1              | 0.02  | 1               | 0.02  |
| June         | 4,126                | 4,136 | 4,131    | 10             | 0.24  | 4,130                  | 14             | 0.34  | 1               | 0.01  |
| July         | 4,124                | 4,134 | 4,129    | -2             | -0.05 | 4,130                  | 0              | 0.00  | -1              | -0.02 |
| August       | 4,151                | 4,161 | 4,156    | 27             | 0.65  | 4,158                  | 28             | 0.68  | -3              | -0.06 |
| September    | 4,119                | 4,130 | 4,125    | -32            | -0.77 | 4,122                  | -36            | -0.87 | 3               | 0.06  |
| October      | 4,129                | 4,137 | 4,133    | 10             | 0.24  | 4,135                  | 13             | 0.32  | 2               | 0.05  |
| November     | 4,113                | 4,123 | 4,118    | -16            | -0.39 | 4,115                  | -20            | -0.48 | 2               | 0.04  |
| December     | 4,080                | 4,090 | 4,085    | -33            | -0.80 | 4,085                  | -30            | -0.73 | 0               | 0.00  |
| 2024         |                      |       |          |                |       |                        |                |       |                 |       |
| July         | 4,106                | 4,116 | 4,111    | 3              | 0.07  | 4,109                  | 4              | 0.09  | 2               | 0.05  |
| August       | 4,087                | 4,098 | 4,093    | -18            | -0.43 | 4,091                  | -18            | -0.43 | 7               | 0.16  |
| September    | 4,059                | 4,071 | 4,065    | -28            | -0.68 | 4,063                  | -28            | -0.68 | 4               | 0.11  |
| October      | 4,059                | 4,070 | 4,065    | 0              | 0.00  | 4,061                  | -2             | -0.04 | 4               | 0.11  |
| November     | 4,040                | 4,052 | 4,036    | -29            | -0.71 | 4,045                  | -16            | -0.39 | 5               | 0.11  |
| December     | 4,020                | 4,031 | 4,025    | -11            | -0.27 | 4,023                  | -22            | -0.54 | 3               | 0.06  |

ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ និងបម្រែបម្រួលប្រចាំខែ

|                                | តុលា-២៤          |            | វិច្ឆិកា-២៤      |             | ធ្នូ-២៤          |            |
|--------------------------------|------------------|------------|------------------|-------------|------------------|------------|
|                                | ប៊ីលានរៀល        | %          | ប៊ីលានរៀល        | %           | ប៊ីលានរៀល        | %          |
| <b>ប្រាក់បញ្ញើជាទៀង</b>        |                  |            |                  |             |                  |            |
| ប្រាក់បញ្ញើចរន្ត               | ៥.០៥៦,៦          | -២,៩       | ៥.២៤០,៩          | ៣,៦         | ៥.៤៨៥,៤          | ៤,៧        |
| ប្រាក់បញ្ញើសន្សំ               | ៥.០៤៦,៥          | ៣,៨        | ៤.៨៤៩,៤          | -៣,៩        | ៥.០០០,១          | ៣,១        |
| ប្រាក់បញ្ញើមានកាលកំណត់         | ១៤.០២១,៨         | ០,៤        | ១៣.៨៧៧,៩         | -១,០        | ១៣.៧៥៨,៦         | -០,៩       |
| ប្រាក់បញ្ញើផ្សេងៗ              | ៥១២,៥            | ៤,៤        | ៥១៩,៩            | ១,៥         | ៥២៣,៥            | ០,៧        |
| <b>សរុប</b>                    | <b>២៤.៦៣៧,៣</b>  | <b>០,៥</b> | <b>២៤.៤៨៨,២</b>  | <b>-០,៦</b> | <b>២៤.៧៦៧,៦</b>  | <b>១,១</b> |
| <b>ប្រាក់បញ្ញើជាអ្នកបម្រុង</b> |                  |            |                  |             |                  |            |
| ប្រាក់បញ្ញើចរន្ត               | ៣១.២៦១,៣         | -០,២       | ៣២.៥០៩,៤         | ៤,០         | ៣៤.៣១៩,១         | ៥,៦        |
| ប្រាក់បញ្ញើសន្សំ               | ៤៩.៤២៩,០         | ១,០        | ៥១.០០៨,១         | ៣,២         | ៥២.៤០៥,៩         | ២,៧        |
| ប្រាក់បញ្ញើមានកាលកំណត់         | ១០៦.៤៦៨,៧        | ០,៧        | ១០៥.៧៩២,៧        | -០,៦        | ១០៥.៣៦៣,១        | -០,៤       |
| ប្រាក់បញ្ញើផ្សេងៗ              | ៣.៣៥៦,៧          | ០,៥        | ៣.២៧៥,០          | -២,៤        | ៣.២១១,៦          | -១,៩       |
| <b>សរុប</b>                    | <b>១៩០.៥១៥,៨</b> | <b>០,៦</b> | <b>១៩២.៥៨៥,២</b> | <b>១,១</b>  | <b>១៩៥.២៩៩,៧</b> | <b>១,៤</b> |
| <b>សរុបរួម</b>                 | <b>២១៥.១៥៣,១</b> | <b>០,៦</b> | <b>២១៧.០៧៣,៤</b> | <b>០,៩</b>  | <b>២២០.០៦៧,៣</b> | <b>១,៤</b> |

DEPOSITS WITH DEPOSIT MONEY BANKS AND MONTHLY CHANGE

|                              | October-24       |            | November-24      |             | December-24      |            |
|------------------------------|------------------|------------|------------------|-------------|------------------|------------|
|                              | KHR. Billion     | %          | KHR. Billion     | %           | KHR. Billion     | %          |
| DEPOSITS IN KHR.             |                  |            |                  |             |                  |            |
| Demand deposits              | 5,056.6          | -2.9       | 5,240.9          | 3.6         | 5,485.4          | 4.7        |
| Savings deposits             | 5,046.5          | 3.8        | 4,849.4          | -3.9        | 5,000.1          | 3.1        |
| Fixed deposits               | 14,021.8         | 0.4        | 13,877.9         | -1.0        | 13,758.6         | -0.9       |
| Others                       | 512.5            | 4.4        | 519.9            | 1.5         | 523.5            | 0.7        |
| <b>Total</b>                 | <b>24,637.3</b>  | <b>0.5</b> | <b>24,488.2</b>  | <b>-0.6</b> | <b>24,767.6</b>  | <b>1.1</b> |
| DEPOSITS IN FOREIGN CURRENCY |                  |            |                  |             |                  |            |
| Demand deposits              | 31,261.3         | -0.2       | 32,509.4         | 4.0         | 34,319.1         | 5.6        |
| Savings deposits             | 49,429.0         | 1.0        | 51,008.1         | 3.2         | 52,405.9         | 2.7        |
| Fixed deposits               | 106,468.7        | 0.7        | 105,792.7        | -0.6        | 105,363.1        | -0.4       |
| Others                       | 3,356.7          | 0.5        | 3,275.0          | -2.4        | 3,211.6          | -1.9       |
| <b>Total</b>                 | <b>190,515.8</b> | <b>0.6</b> | <b>192,585.2</b> | <b>1.1</b>  | <b>195,299.7</b> | <b>1.4</b> |
| <b>GRAND TOTAL</b>           | <b>215,153.1</b> | <b>0.6</b> | <b>217,073.4</b> | <b>0.9</b>  | <b>220,067.3</b> | <b>1.4</b> |

ឥណទានផ្តល់ដោយធនាគារទទួលប្រាក់បញ្ញើតាមប្រភេទជំនួញ  
និងបម្រែបម្រួលប្រចាំខែ

|                                                                    | តុលា-២៤          |            | វិច្ឆិកា-២៤      |             | ធ្នូ-២៤          |            |
|--------------------------------------------------------------------|------------------|------------|------------------|-------------|------------------|------------|
|                                                                    | បីលានរៀល         | %          | បីលានរៀល         | %           | បីលានរៀល         | %          |
| <b>គ្រឹះស្ថានហិរញ្ញវត្ថុ</b>                                       | ៦.៧០៩,៩          | -០,២       | ៦.៦៤៣,៩          | -១,០        | ៧.៤០៨,០          | ១១,៥       |
| ធនាគារជាតិនៃកម្ពុជា                                                | ០,០              | ០,០        | ០,០              | ០,០         | ០,០              | ០,០        |
| គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ                               | ៤.៩០៤,៨          | -០,១       | ៤.៨៣៣,៧          | -១,៥        | ៥.៥៥៩,២          | ១៥,០       |
| គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត                                     | ១.៨០៥,១          | -០,៤       | ១.៨១០,៣          | ០,៣         | ១.៨៤៨,៨          | ២,១        |
| <b>គ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ</b>                           | ១៦៦.៤៦៥,៦        | ០,៣        | ១៦៦.៤៣៦,០        | ០,០         | ១៦៧.៨២០,៥        | ០,៨        |
| កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ                                     | ១៩.២៦៩,៩         | -០,១       | ១៩.៤៤៨,១         | ០,៩         | ១៩.៤៨៨,០         | ០,២        |
| ឧស្សាហកម្មរ៉ែ                                                      | ១.២១២,៨          | ០,៧        | ១.២៩៣,២          | ៦,៦         | ១.៣០៥,៣          | ០,៩        |
| កម្មន្តសាលកម្ម                                                     | ៩.៧៩៧,៥          | ០,៩        | ៩.៤៤០,០          | -៣,៦        | ៩.៧៩០,៨          | ៣,៧        |
| ការផ្គត់ផ្គង់សេវាសាធារណៈ                                           | ២.៧៩៥,២          | ០,១        | ២.៧៨១,៨          | -០,៥        | ៣.០៦២,៣          | ១០,១       |
| សំណង់                                                              | ២២.១៧០,៣         | -០,៧       | ២២.២២៨,៦         | ០,៣         | ២២.១០៨,០         | -០,៥       |
| ការផ្គត់ផ្គង់                                                      | ១៩.៣០៧,៣         | ១,៤        | ១៩.២១៣,៣         | -០,៥        | ១៩.៥៣៨,៥         | ១,៧        |
| ការផ្គត់ផ្គង់រាយ                                                   | ៣៧.២៩៥,៥         | ០,១        | ៣៧.១១៩,២         | -០,៥        | ៣៧.២៨៧,៣         | ០,៥        |
| សណ្ឋាគារ និងភោជនីយដ្ឋាន                                            | ៨.៨៧៨,៩          | ០,៦        | ៨.៧៨០,៨          | -១,១        | ៩.០៤៣,១          | ៣,០        |
| ដឹកជញ្ជូន និងស្តុកបណ្តោះអាសន្ន                                     | ៦.១៦៣,៣          | -១,០       | ៦.១១២,២          | -០,៨        | ៦.១០១,៨          | -០,២       |
| បណ្តាញព័ត៌មាននិងទូរគមនាគមន៍                                        | ១.០០១,១          | -០,២       | ៩៧៧,៨            | -២,៣        | ៩៧៤,១            | -០,៤       |
| អាជីវកម្មជួលនិងភតិសន្យា (មិនរាប់បញ្ចូលភតិសន្យានិងការជួលអចលនទ្រព្យ) | ២.៩៤៥,០          | ០,៤        | ២.៩០៣,៨          | -១,៤        | ២.៨៩៩,១          | -០,២       |
| ការផ្គត់ផ្គង់អចលនទ្រព្យ                                            | ២៤.៨៦៣,១         | ០,៨        | ២៥.៤២៩,២         | ២,៣         | ២៥.៤៨៩,២         | ០,២        |
| សេវាកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗ                                    | ១០.៧៦៥,៦         | ០,៨        | ១០.៧០៧,៩         | -០,៥        | ១០.៧៣៣,០         | ០,២        |
| <b>កម្រៃការប្រាក់</b>                                              | ៤៩.៨៣៦,៦         | ០,០        | ៤៩.៤៤២,០         | -០,៨        | ៤៩.០៤៦,៧         | -០,៨       |
| ការឱ្យខ្ចីជាបុគ្គល                                                 | ២១.២៨២,៧         | ០,៥        | ២១.២៤៩,០         | -០,២        | ២១.១០៥,៦         | -០,៧       |
| ការឱ្យខ្ចីតាមប័ណ្ណឥណទាន                                            | ៨៦៨,០            | ៤,៩        | ៨៩០,១            | ២,៥         | ៩០៨,៨            | ២,១        |
| ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន                           | ២៧.៦៨៥,៨         | -០,៥       | ២៧.៣០៣,០         | -១,៤        | ២៧.០៣២,៣         | -១,០       |
| <b>ឥណទានផ្សេងៗ</b>                                                 | ៣.០៩៥,៦          | ០,០        | ៣.១៣៣,៩          | ១,២         | ៣.៦១៨,៤          | ១៥,៥       |
| <b>សរុបឥណទានចូល</b>                                                | <b>២២៦.១០៧,៨</b> | <b>០,២</b> | <b>២២៥.៦៥៥,៩</b> | <b>-០,២</b> | <b>២២៧.៨៩៣,៦</b> | <b>១,០</b> |

**CREDIT GRANTED BY DEPOSIT MONEY BANKS  
CLASSIFIED BY INDUSTRY AND MONTHLY CHANGE**

|                                           | October-24       |             | November-24      |             | December-24      |             |
|-------------------------------------------|------------------|-------------|------------------|-------------|------------------|-------------|
|                                           | KHR. Billion     | #           | KHR. Billion     | #           | KHR. Billion     | #           |
| <b>FINANCIAL INSTITUTIONS</b>             | <b>6,709.9</b>   | <b>-0.2</b> | <b>6,643.9</b>   | <b>-1.0</b> | <b>7,408.0</b>   | <b>11.5</b> |
| National Bank of Cambodia                 | 0.0              | 0.0         | 0.0              | 0.0         | 0.0              | 0.0         |
| Depository Institutions                   | 4,904.8          | -0.1        | 4,833.7          | -1.5        | 5,559.2          | 15.0        |
| Other Financial Institutions              | 1,805.1          | -0.4        | 1,810.3          | 0.3         | 1,848.8          | 2.1         |
| <b>NON-FINANCIAL INSTITUTIONS</b>         | <b>166,465.6</b> | <b>0.3</b>  | <b>166,436.0</b> | <b>0.0</b>  | <b>167,820.5</b> | <b>0.8</b>  |
| Agriculture, Forestry and Fishing         | 19,269.9         | -0.1        | 19,448.1         | 0.9         | 19,488.0         | 0.2         |
| Mining and Quarrying                      | 1,212.8          | 0.7         | 1,293.2          | 6.6         | 1,305.3          | 0.9         |
| Manufacturing                             | 9,797.5          | 0.9         | 9,440.0          | -3.6        | 9,790.8          | 3.7         |
| Utilities                                 | 2,795.2          | 0.1         | 2,781.8          | -0.5        | 3,062.3          | 10.1        |
| Construction                              | 22,170.3         | -0.7        | 22,228.6         | 0.3         | 22,108.0         | -0.5        |
| Wholesale Trade                           | 19,307.3         | 1.4         | 19,213.3         | -0.5        | 19,538.5         | 1.7         |
| Retail Trade                              | 37,295.5         | 0.1         | 37,119.2         | -0.5        | 37,287.3         | 0.5         |
| Hotels and Restaurants                    | 8,878.9          | 0.6         | 8,780.8          | -1.1        | 9,043.1          | 3.0         |
| Transport and Storage                     | 6,163.3          | -1.0        | 6,112.2          | -0.8        | 6,101.8          | -0.2        |
| Information Media and Telecommunications  | 1,001.1          | -0.2        | 977.8            | -2.3        | 974.1            | -0.4        |
| Rental and Operational Leasing Activities | 2,945.0          | 0.4         | 2,903.8          | -1.4        | 2,899.1          | -0.2        |
| Real Estate Activities                    | 24,863.1         | 0.8         | 25,429.2         | 2.3         | 25,489.1         | 0.2         |
| Other Financial Services                  | 10,765.6         | 0.8         | 10,707.9         | -0.5        | 10,733.0         | 0.2         |
| <b>PERSONAL ESSENTIALS</b>                | <b>49,836.6</b>  | <b>0.0</b>  | <b>49,442.0</b>  | <b>-0.8</b> | <b>49,046.7</b>  | <b>-0.8</b> |
| Personal Lending                          | 21,282.7         | 0.5         | 21,249.0         | -0.2        | 21,105.6         | -0.7        |
| Credit Card                               | 868.0            | 4.9         | 890.1            | 2.5         | 908.8            | 2.1         |
| Mortgages, Owner-Occupied Housing only    | 27,685.8         | -0.5        | 27,303.0         | -1.4        | 27,032.3         | -1.0        |
| <b>OTHER LENDING</b>                      | <b>3,095.6</b>   | <b>0.0</b>  | <b>3,133.9</b>   | <b>1.2</b>  | <b>3,618.4</b>   | <b>15.5</b> |
| <b>TOTAL GROSS LOAN</b>                   | <b>226,107.8</b> | <b>0.2</b>  | <b>225,655.9</b> | <b>-0.2</b> | <b>227,893.6</b> | <b>1.0</b>  |

**ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  
និងអង្គការមិនមែនរដ្ឋាភិបាល**

|                              | តុលា-២៤     | វិច្ឆិកា-២៤ | ធ្នូ-២៤     |
|------------------------------|-------------|-------------|-------------|
| ចំនួនការិយាល័យកណ្តាល         | ៨៩          | ៨៩          | ៨៩          |
| ចំនួនសាខាខេត្ត / ក្រុង       | ៣១១         | ៣១០         | ៣១០         |
| ចំនួនសាខាស្រុក / ខ័ណ្ឌ       | ៥១៧         | ៥១៧         | ៥១៥         |
| ចំនួនអ្នកស្នើសុំឥណទាន        | ១.៥៩៨.៥៧២   | ១.៥៧៩.៦៥៤   | ១.៥៥៦.៤២៦   |
| ប្រាក់កម្ចី (គិតជាប៊ីលានរៀល) | ២១.៥២៣      | ២១.៣៩២      | ២១.៤៤៦      |
| អត្រាការប្រាក់ប្រចាំខែ       | ០,៩%-១,៥%   | ០,៩%-១,៥%   | ១,០%-១,៥%   |
| អត្រាការប្រាក់ប្រចាំឆ្នាំ    | ១០,២%-១៨,២% | ១០,៣%-១៨,២% | ១១,៩%-១៨,២% |

**CREDIT GRANTED BY MICRO-FINANCE INSTITUTIONS  
AND NON-GOVERNMENT ORGANIZATIONS**

|                                        | October-24  | November-24 | December-24 |
|----------------------------------------|-------------|-------------|-------------|
| Number of Head Office                  | 89          | 89          | 89          |
| Number of Branches in Province / Krong | 311         | 310         | 310         |
| Number of Branches in District / Khan  | 517         | 517         | 515         |
| Number of Borrowers                    | 1,598,572   | 1,579,654   | 1,556,426   |
| Loan Outstanding (In KHR Billion)      | 21,523      | 21,392      | 21,446      |
| Monthly Interest Rate                  | 0.9%-1.5%   | 0.9%-1.5%   | 1.0%-1.5%   |
| Annually Interest Rate                 | 10.2%-18.2% | 10.3%-18.2% | 11.9%-18.2% |

ការដាក់ទុនមូលប្បទានបត្រតាមរយៈសភាដាក់ទុន

|                                                | តុលា-២៤ | វិច្ឆិកា-២៤ | ធ្នូ-២៣ | សរុប     |
|------------------------------------------------|---------|-------------|---------|----------|
| <b>មូលប្បទានបត្រ ជាប្រាក់រៀល</b>               |         |             |         |          |
| ចំនួនថ្ងៃដាក់ទុន                               | ១៨      | ១៩          | ២២      | ៥៩       |
| ចំនួនមូលប្បទានបត្របានទូទាត់                    | ២.៤៨៧   | ២.៥៥០       | ៣.០២៧   | ៨.០៦៤    |
| ចំនួនទឹកប្រាក់សរុប (ប៊ីលានរៀល)                 | ១.៨១៦,២ | ១.៩៨៣,០     | ២.២១៦,០ | ៦.០១៥,២  |
| ចំនួនមូលប្បទានបត្របានទូទាត់ក្នុងថ្ងៃ           | ១៣៨     | ១៣៤         | ១៣៨     | ១៣៧      |
| ទឹកប្រាក់ជាមធ្យមប្រចាំថ្ងៃ (ប៊ីលានរៀល)         | ១០០,៩   | ១០៤,៤       | ១០០,៧   | ១០២      |
| ចំនួនមូលប្បទានបត្របញ្ជូនត្រឡប់                 | ១២      | ៨           | ២       | ២២       |
| ជាទឹកប្រាក់បញ្ជូនត្រឡប់សរុប (ប៊ីលានរៀល)        | ០,៤៣    | ១០,២៥       | ០,៦៩    | ១១,៣៧    |
| <b>មូលប្បទានបត្រ ជាប្រាក់ដុល្លារអាមេរិក</b>    |         |             |         |          |
| ចំនួនថ្ងៃដាក់ទុន                               | ១៨      | ១៩          | ២២      | ៥៩       |
| ចំនួនមូលប្បទានបត្របានទូទាត់                    | ៧៧.០៨៤  | ៧៨.៩១០      | ៩១.៩៧៥  | ២៤៧.៩៦៩  |
| ចំនួនទឹកប្រាក់សរុប (លានដុល្លារអាមេរិក)         | ៤.៣៣៥,៥ | ៣.៦៧៧,៨     | ៤.៦៥៦,១ | ១២.៦៦៩,៤ |
| ចំនួនមូលប្បទានបត្របានទូទាត់ក្នុងថ្ងៃ           | ៤.២៨២   | ៤.១៥៣       | ៤.១៨១   | ៤.១៩៥    |
| ទឹកប្រាក់ជាមធ្យមប្រចាំថ្ងៃ (លានដុល្លារអាមេរិក) | ២៤០,៩   | ១៩៣,៦       | ២១១,៦   | ២១៥,៣    |
| ចំនួនមូលប្បទានបត្របញ្ជូនត្រឡប់                 | ៧០០     | ៨០៤         | ១.០៦៤   | ២.៥៦៨    |
| ទឹកប្រាក់បញ្ជូនត្រឡប់សរុប (លានដុល្លារអាមេរិក)  | ៨៣៩,៤   | ៥៦,៥        | ១០៥,៤   | ១.០០១,៣  |

CHECKS CLEARING THROUGH CLEARING HOUSE

|                                             | Oct-24  | Nov-24  | Dec-24  | Total    |
|---------------------------------------------|---------|---------|---------|----------|
| <b>KHR-DENOMINATED CHECKS CLEARING</b>      |         |         |         |          |
| Number of Working Day                       | 18      | 19      | 22      | 59       |
| Number of Checks Cleared                    | 2,487   | 2,550   | 3,027   | 8,064    |
| Total Amount (In KHR Billion)               | 1,816.2 | 1,983.0 | 2,216.0 | 6,015.2  |
| Number of Checks Cleared Per Day            | 138     | 134     | 138     | 137      |
| Daily Average Amount (In KHR Billion)       | 100.9   | 104.4   | 100.7   | 102      |
| Number of Checks Returned                   | 12      | 8       | 1       | 22       |
| Amounts of Checks Returned (In KHR Billion) | 0.43    | 10.25   | 0.69    | 11.37    |
| <b>USD-DENOMINATED CHECKS CLEARING</b>      |         |         |         |          |
| Number of Working Day                       | 18      | 19      | 22      | 59       |
| Number of Checks Cleared                    | 77,084  | 78,910  | 91,975  | 247,969  |
| Total Amount (In USD Million)               | 4,335.5 | 3,677.8 | 4,656.1 | 12,669.4 |
| Number of Checks Cleared Per Day            | 4,282   | 4,153   | 4,181   | 4,195    |
| Daily Average Amount (In USD Million)       | 240.9   | 193.6   | 211.6   | 215.3    |
| Number of Checks Returned                   | 700     | 804     | 1,064   | 2,568    |
| Amounts of Checks Returned (In USD Million) | 839.4   | 56.5    | 105.4   | 1,001.3  |

**ប្រព័ន្ធបណ្តាញកម្ពុជា (ខែធ្នូ ឆ្នាំ២០២៤)**

## បទដ្ឋានជាតិកម្ពុជា

**៥៩ ធនាគារពាណិជ្ជ**

**១៨ ឃុំត្បូងស្រោត**

១ ព.ព.ក្រៅប្រទេស

២ កម្ពុជាភាសា

៣ កាណាឌីយ៉ា

៤ ធនាគារវិជ្ជាជីវៈ

៥ អេស៊ីយ៉ាជីវៈ

៦ ស្ថាបនា

៧ ប៊ូយ៉ាជីវៈ

៨ ភ្នំពេញពាណិជ្ជ

៩ ក្រុងស៊ីអាយ

១០ លីប៊ូ

១១ ភី.អាយ.ស៊ី

១២ ត្រីនីស

១៣ ប៊ែរម៉ុង

១៤ អេស៊ី-ប៉ាស៊ីហ្វិក

១៥ ធនាគារ ឧបទ្វីបសមុទ្រ

១៦ អ៊ី.ឌី.អេស ឌីឯកស៊ី

១៧ ស.ប. ធនាគារឌីជីថល

១៨ ពាណិជ្ជ អាស៊ីហ្គា

១៩ អេស៊ីយ៉ាជីវៈប៊ីហ្គា

២០ ធនាគារហាត្ថា

២១ រូយប៊ី

២២ រ៉ូម

២៣ ហ្វេរ៉ូ

២៤ អូប៊ីនីស

២៥ ប្រីន

២៦ ស៊ីស៊ីយ៉ា

២៧ ហ្វេរ៉ូ ប៊ីហ្គា

២៨ អាយ.អ៊ីយ៉ា

**១១ អាហ្វហ្វហ្វ**

១ ធនាគារឌីជីថល

២ ធនាគារ ឌីជីថល

៣ ធនាគារ ឌីជីថល

៤ ធនាគារ ឌីជីថល

៥ ធនាគារ ឌីជីថល

៦ ធនាគារ ឌីជីថល

៧ ធនាគារ ឌីជីថល

៨ ធនាគារ ឌីជីថល

៩ ធនាគារ ឌីជីថល

១០ ធនាគារ ឌីជីថល

១១ ធនាគារ ឌីជីថល

**២០ ក្រុងស៊ីអាយ**

១ កម្ពុជាពាណិជ្ជ

២ ភាពជាតិ

៣ មេឃប៊ី

៤ ត្រាស រ៉ូម៉ាណូ

៥ រ៉ូម៉ាណូ-អេស៊ី

៦ រ៉ូម៉ាណូ ឌីជីថល

៧ ស៊ីនហ្វូរ៉ូ

៨ អេស៊ី

៩ ស៊ីហ្វូរ៉ូ អ៊ីប៊ី

១០ សាខា រ៉ូម៉ាណូ

១១ ហ្វេរ៉ូ ឌីជីថល

១២ ធនាគារកាស

១៣ សហពាណិជ្ជ

១៤ ប៊ូលីឌី

១៥ ស៊ីហ្វូរ៉ូ-ហាណូយ

១៦ ប្រេនប៊ី

១៧ ឌីជីថល

១៨ ធនាគារ អ៊ីប៊ី

១៩ ធនាគារ អ៊ីប៊ី

២០ ឧប៊ីក្រាសាត់

**៥ ធនាគារឯកទេស**

**៤ បញ្ជីការឡើងក្នុងស្រុក**

- ១ អានកូ
- ២ អេឡិចត្រូនិច
- ៣ ឯកទេស ថាវ៉ាថាម
- ៤ ជូនពេញ

**៥ ធនាគារឯកទេស**

- ១ ភីអេចអេសអិចស៊ី
- ២ ខេប៊ី ដេបាធន
- ៣ អង្គប្រឹក្សាពិភាល័
- ៤ អ៊ីអេស
- ៥ សាវ៉ាជីន ប្រេមីយ៉ា

**៥ ការិយាល័យតំណាង**

១ ស្តង់ដារធានើរតែ

២ គ.វិ.អ.វៀតណាម

៣ គ.ស៊ីមីតូម៉ូមីតស៊ីយ

៤ ធនាគារ សៀងហៃ

៥ ភិចផត-អ៊ីមផត ប៊ែង

| ២០២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានគណនាជនបទ |                 |                     |                      |    |                          |
|-------------------------------------------------------|-----------------|---------------------|----------------------|----|--------------------------|
| <b>៤១ ទទួលប្រាក់បញ្ញើ</b>                             |                 |                     |                      |    |                          |
| ១                                                     | អច្ឆ័ត ម.ក      | ៥០                  | ផេក ឃែស              | ១៧ | កូនខ្មែរមង្គលហិរញ្ញវត្ថុ |
| ២                                                     | អេ អឹម ខេ       | ៥១                  | លីដ                  | ១៨ | មានជ័យ                   |
| ៣                                                     | អិល អូ អិល ស៊ី  | ៥២                  | អិល ប៊ី ភី           | ១៩ | ប្រសើរ                   |
| ៤                                                     | មហានគរ ម.ក      | ៥៣                  | ប្រសិទ្ធភាព          | ២០ | ម៉ាតា                    |
| <b>៥៥ ផ្តល់គណនា</b>                                   |                 |                     |                      |    |                          |
| ១                                                     | សីលានិធិ        | ៥៤                  | ផេ ធី & ហ្វូ         | ២១ | ខេភីស៊ីអេ                |
| ២                                                     | វ៉ែលខម          | ៥៥                  | អនាគត                | ២២ | ដាកូ                     |
| ៣                                                     | មាត់ស៊ីម៉ា      | ៥៦                  | ប្រូវ                | ២៣ | សំណងប្រតិបត្តិការ        |
| ៤                                                     | លោកជួរងរឿង      | ៥៧                  | បែកង                 | ២៤ | ស៊ីវិក ពេជ្រ             |
| ៥                                                     | ណុងហឹប          | ៥៨                  | មីយ៉ា                | ២៥ | គុណភាព                   |
| ៦                                                     | ហ្វាមេ          | ៥៩                  | ខេស្ត ណាវាត្រា       | ២៦ | សំបូរណ៍                  |
| ៧                                                     | ហ្វីស           | ៦០                  | វិឌី                 | ២៧ | ប៊ី.អ៊ាយ.ជី              |
| ៨                                                     | វ៉ាយស៊ីភី       | ៦១                  | ទ្រព្យខ្ញុំ          | ២៨ | ប្រឹក្សា អមតៈ            |
| ៩                                                     | សំរិទ្ធស័ក      | ៦២                  | ខែរ                  | ២៩ | អិលអេច                   |
| ១០                                                    | ខេមា            | ៦៣                  | ភីជី                 | ៣០ | បែកង                     |
| ១១                                                    | ខេមរៈ           | ៦៤                  | ផេស៊ី                | ៣១ | ខេ.ឌី.អូ                 |
| ១២                                                    | ប្រាឃៈ          | ៦៥                  | ស៊ីអិមខេ             | ៣២ | ជុំ សំណង                 |
| ១៣                                                    | សុណាត្រា        | ៦៦                  | រ៉ូលហ្វា             | ៣៣ | ខេម                      |
| ១៤                                                    | ចេម្រិន         | ៦៧                  | អិលស៊ីអេច            | ៣៤ | គណនាទាន អ៊ីបប៊្រ៊ី       |
| ១៥                                                    | អាកាមីភីកល      | ៦៨                  | ហ្វាមីលី             | ៣៥ | មេតក អភិវឌ្ឍន៍           |
| ១៦                                                    | បាឃៈ            | ៦៩                  | ប្រពៃ                | ៣៦ | កស្សាណា អភិវឌ្ឍន៍        |
| ១៧                                                    | បរិបូរណ៍        | ៧០                  | ស៊ីកតិស៊ីកស៍         | ៣៧ | ភូមិទួ                   |
| ១៨                                                    | ឃ្វីន           | ៧១                  | វ៉ាយអិលភី            | ៣៨ | វ៉ៃ-ប្រុក                |
| ១៩                                                    | ស៊ីធី           | ៧២                  | សាវាត រុងរឿង         | ៣៩ | ពន្លឺកស័កខែរ ភី          |
| ២០                                                    | អមតៈ            | ៧៣                  | មែងហ្វោ              | ៤០ | គណនា ជនបទខែរ             |
| ២១                                                    | សព្វៈ           | ៧៤                  | ខ្វិច ម៉ាយក្រហាយ     | ៤១ | អេស អេច ជី               |
| ២២                                                    | អ៊ូរី           | ៧៥                  | វិឌ្យន៍ ហ្គោលឌិន     | ៤២ | អេ អិម ឌី ប៊ី            |
| ២៣                                                    | និរន្តរ         | ៧៦                  | សាយ ហ្វូសថល          | ៤៣ | ផ្កាឆ្លុក                |
| ២៤                                                    | ខែលតា           | ៧៧                  | សុខសាន្ត             | ៤៤ | សុខសប្បាយ                |
| ២៥                                                    | សេនធុរី         | ៧៨                  | អេអិមហ្សុត           | ៤៥ | ខេ.ខេ.ស៊ី.អិម            |
| ២៦                                                    | ប៊ីអេអិមស៊ី     | ៧៩                  | ផេកស៍                | ៤៦ | ប្រសិទ្ធភាព              |
| ២៧                                                    | ពិភពថ្មី        | ៨០                  | ភីស្ត មីក្រូ ម.ក     | ៤៧ | ហ្វូសល ខៀនឌិន ឮ          |
| ២៨                                                    | សិរីឧត្តម       | ៨១                  | ភីហ្វូ មីក្រូ ម.ក    | ៤៨ | អិល ឌី អេ                |
| ២៩                                                    | សម្បត្តិ        | ៨២                  | អេច អេហ្វ ស៊ី        |    |                          |
| ៣០                                                    | ប៊ីអេនខេស៊ី     | ៨៣                  | រិត អេវីឌ្យ          |    |                          |
| ៣១                                                    | ច័ម្រុច         | <b>១១៥ គណនាជនបទ</b> |                      |    |                          |
| ៣២                                                    | សហគ្រិនភាព      | ១                   | ធុ ជីវិន             |    |                          |
| ៣៣                                                    | ឆាយលីស          | ២                   | គម្រោងគណនាទានក្រសួង  |    |                          |
| ៣៤                                                    | ធីប៊ីប៊ី        |                     | អភិវឌ្ឍន៍ជនបទ        |    |                          |
| ៣៥                                                    | រ៉ូប៉ាល់        | ៣                   | បរា                  |    |                          |
| ៣៦                                                    | សាន់នី          | ៤                   | កាយព្យ               |    |                          |
| ៣៧                                                    | ហ្វូណាន         | ៥                   | សេន                  |    |                          |
| ៣៨                                                    | សម្ព័ន្ធសហគ្រាស | ៦                   | មិត្តភាព ហ្វាយនែន    |    |                          |
| ៣៩                                                    | សាមគ្គី         | ៧                   | អិល អ៊ី ឌី អេ ឃែកីថល |    |                          |
| ៤០                                                    | ខេមបូឌា ខេប៊ី   | ៨                   | លីដ-ធី អាយ ភី អេស    |    |                          |
| ៤១                                                    | ខេម ខាប៊ីភីថល   | ៩                   | ផេតូ                 |    |                          |
| ៤២                                                    | គង្វា ឃែកីថល    | ១០                  | ប្រៈខន អភិវឌ្ឍន៍     |    |                          |
| ៤៣                                                    | ហ្វូតាបា        | ១១                  | ក្របខ័យ ហ្វាយនែន     |    |                          |
| ៤៤                                                    | អ៊ីខេមីកស៊ី     | ១២                  | វី.ភី ឆិច            |    |                          |
| ៤៥                                                    | ម៉ាខែរ          | ១៣                  | សិរីសុស្សី           |    |                          |
| ៤៦                                                    | សហការ           | ១៤                  | អូស៊ីផាហ្វ           |    |                          |

**សាខាធានាកំរិតនៃកម្ពុជា**

|    |             |
|----|-------------|
| ១  | ភ្នំពេញ     |
| ២  | កំពង់ចាម    |
| ៣  | ព្រះសីហនុ   |
| ៤  | សៀមរាប      |
| ៥  | បាត់ដំបង    |
| ៦  | ឧត្តរមានជ័យ |
| ៧  | ស្វាយរៀង    |
| ៨  | កណ្តាល      |
| ៩  | កំពត        |
| ១០ | កំពង់ធំ     |
| ១១ | ពោធិ៍សាត់   |
| ១២ | កំពង់ស្ពឺ   |
| ១៣ | ពោធិ៍រៀង    |
| ១៤ | ព្រះវិហារ   |
| ១៥ | ព្រៃវែង     |
| ១៦ | តាកែវ       |
| ១៧ | កំពង់ឆ្នាំង |
| ១៨ | ព្រះវិហារ   |
| ១៩ | ព្រៃនប់     |
| ២០ | ស្វាយរៀង    |
| ២១ | មណ្ឌលគីរី   |

| អាជីវកម្មផ្សេងៗ        |       |
|------------------------|-------|
| អាជីវកម្មរូបភាព: ៣.៣៣៤ |       |
| ភូមិពេញ:               | ៨៨    |
| • អាជ្ញាប័ណ្ណ:         | ៣៣    |
| • លិខិតអនុញ្ញាត:       | ៥០    |
| ខេត្ត:                 | ៣.២៥៦ |
| • អាជ្ញាប័ណ្ណ:         | ៥     |
| • លិខិតអនុញ្ញាត:       | ៣.២៤២ |

១៣ ព្រះហ៊ុននកតិសន្យាហិរញ្ញវត្ថុ

១ ប៊ីអេសអិ ហ្វាយនែន  
២ មេហ្វា លីស៊ីង  
៣ សេស៊ី ហ្វាយនែន  
៤ នេឌេហ្វាន លីស៊ីង  
៥ ឆូឡីយ៉ា ស៊ីហ្វាយនែន  
៦ ឡូប៊ីលីតី  
៧ តាយលីស វិយ៉ាល លីស៊ីង  
៨ ខ្ល៉ាតាស៊ី លីស៊ីង  
៩ ឆូឡា លីស៊ីង  
១០ អិល អូ ឌី  
១១ អាយយែរ លីស៊ីង  
១២ ហ្វារ៉េន លីស៊ីង  
១៣ លីស៊ីស លីស៊ីង

- ៤ ភាគហ្នាតិ
- ១ ក្រុមហ៊ុន Western Union
- ២ ក្រុមហ៊ុន Money Gram
- ៣ ក្រុមហ៊ុន Dandelion Payment
- ៤ ក្រុមហ៊ុន ណាដា ទេកណាឡូធី
- ៥ ៣១ ក្រុមផ្តល់សេវាប្រាក់
- ៦ ក្រុម ម៉ានីនី
- ៧ ប៊ែរហ្វ ផេ ប៊ូ
- ៨ តាយផេ
- ៩ ឆេសា បែស
- ១០ ស៊ីនេស ហ្វាយនេស
- ១១ ភាគីក្រៅ ផេយ
- ១២ ប៊ូប៊ីស
- ១៣ ភីខាល
- ១៤ ភាយផេ ៨៨
- ១៥ បង់ឡូន ផេម៉ុន
- ១៦ តាន់នី ផេឡេស៊ីណាស៊ីណាល
- ១៧ ហ្វាយ ម៉ិន
- ១៨ ម៉ី-ម៉ានីនី
- ១៩ ក្រុមហ៊ុនក្រុមហ៊ុន
- ២០ តាយនេម៉ាត
- ២១ តាណាសា ផេ
- ២២ បេ សេន ទេកណាឡូធី
- ២៣ ផេរីក្រីណូ ឆូហ្វ
- ២៤ តាហ្វូន
- ២៥ បេស ម៉ុនផេបេស៊ីន
- ២៦ រិន ផេ ម.ក
- ២៧ ប៊ីន ផេ
- ២៨ ប៊ូ-ផេ
- ២៩ ស្តារផេ
- ៣០ ឡានកូន
- ៣១ ភីក ផេម៉ុន
- ៣២ សាន់ផេ
- ៣៣ កែ ហ្វូ កុង ផេម៉ុន
- ៣៤ ផេឡូន
- ៣៥ ជីន ហ្វេ ជីន
- ៣៦ ១២ ក្រុមហ៊ុនក្រុមហ៊ុន
- ៣៧ ក្រុមហ៊ុន (ទម្រង់ប្រាក់)

THE BANKING SYSTEM IN CAMBODIA (In December 2024)

NATIONAL BANK OF CAMBODIA

